



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែ



លេខ ២៥៤ ឆ្នាំទី២១ រា.ស ២៥៦៥ គ.ស ២០២១

Issue 254 Volume 21 BC 2565 BE 2021



មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសម្រេច លើរបៀបវារៈចំនួន ៤..... ១
- ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៣ ២
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ចូលជួបសម្តែងការគួរសម ៥
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតបារាំងថ្មី..... ១០
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា ១២
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបប្រធានរដ្ឋវៀតណាម ១៤
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១៦



សកម្មភាពគណៈកម្មការ

- លោកជំទាវ ឱ សុខុម ទទួលមរណភាពក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ ១៨
- គណៈកម្មការទី៧ព្រឹទ្ធសភាប្រជុំពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ១៩
- ក្រុមសមាជិកាព្រឹទ្ធសភាសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងយុវតីសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំ ២១
- គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្វេងយល់ប្រមូលព័ត៌មាន ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់នៅខេត្តតាកែវ..... ២៤
- សាស្ត្រាចារ្យ និងនិស្សិតពូកែឆ្នាំទី៣ចំនួន១៩នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ច ខេត្តបាត់ដំបង អញ្ជើញមកទស្សនកិច្ចសិក្សានៅព្រឹទ្ធសភា ២៦
- គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសអេស្ប៉ាញ ២៨
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ៣០
- សមាជិក សមាជិកាព្រឹទ្ធសភាបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ៣៤
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៤៤
- ការងារទទួលពាក្យបណ្តឹង..... ៤៧



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបុកសរុបលទ្ធផលការងារប្រចាំវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២១ ៤៨
- ឯកឧត្តម អ៊ុំ សារីទូ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា ស្តីពីទិដ្ឋភាពទូទៅនៃទំនួលខុសត្រូវរបស់សភាក្នុងការពង្រឹងស្ថាប័ន..... ៥០
- អគ្គលេខាធិការព្រឹទ្ធសភាអញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក (ASGP) ៥១
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៥២



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិទ្យុ

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក ទេព មករា

លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន

ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ

លោក ជុំ ច័ន្ទរតនា

កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយនិងឯកឧត្តម ង្វើន សួនហ្វឹក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចែករូបអនុស្សាវរីយជាមួយឯកឧត្តមបណ្ឌិត ជនខាំ វីធាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បតិករមន មហាវិទ្យុ៖ តេឡេកូម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443 ទូរសារ៖ (855 23)211446

E-mail : oumsarith.sgssenat@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន ៤



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

របៀបវារៈចំនួន៤ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំ នាព្រឹកថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

របៀបវារៈទាំង៤នោះ រួមមាន៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

៤-កំណត់របៀបវារៈ និងកាលបរិច្ឆេទប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ខាងលើ។

(អត្ថបទ៖ទេព មករា រូបភាព៖គង់ យ៉ាវីន)



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ
ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៣



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើក សម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមាន សមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៤រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

ឯកឧត្តម **ជា ខេន្ទ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផល នៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍



ឯកឧត្តម ជា ខេន្ទ ឡើងអានរបាយការណ៍

បច្ចុប្បន្នដែលកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នៅ ឡើយ។ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ និងការបន្តរីករាលដាល នៃមេរោគកូវីដបំប្លែងថ្មី ដែលបង្ក ឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាពសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំង កំពុងដាក់សម្ពាធកាន់តែធ្ងន់មកលើថវិកាជាតិ។

សេចក្តីព្រាងច្បាប់នេះអាចប្រសិទ្ធនាមថា ជាថវិកា សម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាព ជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធ ការពារអាយុជីវិតប្រជាជនរក្សាលំនឹងសង្គម សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ ធនធានឆ្ពោះទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ថវិកាឆ្នាំ២០២២ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែល អាចជួយឱ្យរាជរដ្ឋាភិបាលបន្តគ្រប់គ្រងសភាពការណ៍វិបត្តិ នៃជំងឺកូវីដ-១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតលើគន្លងនៃ កំណើនខ្ពស់ឡើង និងរស់រវើកវិញ ដែលអាចឆ្លើយតប បានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជាជួយ រាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ ស្រប តាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅរបស់ខ្លួនឱ្យកាន់តែ មានប្រសិទ្ធភាពផងដែរ និងសំដៅនាំនាកម្ពុជាឆ្ពោះទៅ កាន់ត្រើយសុខសន្តិភាពយូរអង្វែង វឌ្ឍនភាព វិបុលភាព

និងយុត្តិធម៌សង្គម។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៥ជំពូក និង ១៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០៤សំឡេង នៃចំនួន សមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧប- នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អម ដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញ មកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់- គ្រងឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានឯកឧត្តម **ជា លេង្គ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ឡើងធ្វើសេចក្តីវាយ- ការណ៍ជូនអង្គប្រជុំអំពីលទ្ធផល នៃការពិនិត្យសិក្សាថា សេចក្តីព្រាងច្បាប់នេះពិតជាមានសារសំខាន់ ដែលរាជ- រដ្ឋាភិបាលបានធ្វើការវាយតម្លៃឡើងវិញអំពីផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកលើក្របខ័ណ្ឌថវិកា ឆ្នាំ២០២០ ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចសកល និងស្ថាន- ភាពម៉ាក្រូសេដ្ឋកិច្ច មានការវិវឌ្ឍយ៉ាងឆាប់រហ័សពិបាក ប៉ាន់ស្មាន ហើយបានសម្រេចបង្វែរទិស នៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ពី “ថវិកាវិវត្តន៍កម្ពុជា” ដើម្បីលើកកម្ពស់ កំណើនទៅជា “ថវិកាវិវត្តន៍សំដៅបង្កើនប្រសិទ្ធភាព ចំណាយ” ដើម្បីឆ្ពោះទៅដោះស្រាយ បញ្ហាអាទិភាពចំពោះ មុខតាមរយៈការធ្វើវិចារណកម្មចំណាយចំនួន២លើក ក្នុង គោលបំណងបម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រក្សា លំនឹងសេដ្ឋកិច្ច និងទ្រទ្រង់ការងារកែទម្រង់របស់រាជរដ្ឋា- ភិបាល ក៏ដូចជាបម្រើឱ្យការត្រៀមខ្លួន និងការពង្រឹងសមត្ថ- ភាពផ្ទៃក្នុងឱ្យបានល្អសម្រាប់ត្រៀមទប់ទល់នឹងបញ្ហា ប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស។ ជាពិសេស ដើម្បីគោលដៅ នៃការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង

ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិ- វឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣ជំពូក និង ២២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៩៩សំឡេង នៃចំនួន សមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧប- នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អម ដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញ មកការពារសេចក្តីព្រាងច្បាប់នេះ។



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឡើងការពារសេចក្តីព្រាងច្បាប់

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ ។

ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធស- ភា បានឡើងធ្វើសេចក្តីវាយការណ៍ជូនអង្គប្រជុំបាន ជ្រាបអំពីលទ្ធផល នៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ នេះថា សេចក្តីព្រាងច្បាប់នេះរៀបចំឡើងដើម្បីបង្កើន ប្រសិទ្ធភាពយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន និងដាក់បញ្ចូលនូវបញ្ញត្តិ ស្តីពីនីតិវិធីពិសេសសម្រាប់រដ្ឋ សមាជិកអភិវឌ្ឍន៍តិចតួច។ ពិធីសារថ្មីនេះមានសារសំខាន់



ឯកឧត្តម គង់ សារាជ ឡើងអានរបាយការណ៍

ក្នុងការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទក្រោមក្របខ័ណ្ឌ អាស៊ាន និងផ្តល់នូវនីតិវិធីពិសេសសម្រាប់ដោះស្រាយវិវាទ ដែលមានពាក់ព័ន្ធនឹងរដ្ឋសមាជិកអភិវឌ្ឍន៍តិចតួច។ ពិធីសារ នេះ នឹងផ្តល់អត្ថប្រយោជន៍ឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការអនុវត្តនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិក អភិវឌ្ឍន៍តិចតួច នៅពេលដោះស្រាយវិវាទដែលកើតឡើង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសមាជិកផ្សេងទៀត ក្នុងក្របខ័ណ្ឌអាស៊ាន ដោយពិធីសារមុនៗពុំមានចែងនូវ បញ្ញត្តិនេះឡើយ។ ពិធីសារនេះក៏បានបង្ហាញពីការប្តេជ្ញា- ចិត្ត និងការរួមចំណែកដ៏សំខាន់របស់កម្ពុជា ដល់ការពង្រឹង យន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន ដោយប្រើ- ប្រាស់កិច្ចព្រមព្រៀងគ្របដណ្តប់ទាំងឡាយរបស់អាស៊ាន ដែលទទួលបានការផ្តល់សច្ចាប័ននីតិប្បញ្ញត្តិរួចហើយធ្វើ

ជាមូលដ្ឋាន។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រម ជាលើកដំបូងចំនួន១០៤សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យ ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។



ឯកឧត្តម ប៉ាន សូស័ក្តិ ឡើងការពារសេចក្តីព្រាងច្បាប់

ឯកឧត្តម **ប៉ាន សូស័ក្តិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បាន អញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។


អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ទេព មករា រូបភាព៖គង់ យ៉ារីន)



សមាជិក សមាជិកាព្រឹទ្ធសភាលើកដៃអនុម័តច្បាប់

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី
ចូលជួបសម្តែងការគួរសម



ឯកឧត្តម វៀន ហ៊ុយ តាំង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **វៀន ហ៊ុយ តាំង** (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មី ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។


ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវអំណរសាទរចំពោះឯកឧត្តម **វៀន ហ៊ុយ តាំង** ដែលត្រូវបានថ្នាក់ដឹកនាំ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជាក់ថា ក្នុងដំណើរបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំបន្តលើកកម្ពស់ចំណងមិត្តភាព

សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **វៀន ហ៊ុយ តាំង** បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ បក្ស រដ្ឋ និងសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។

ឯកឧត្តម **វៀន ហ៊ុយ តាំង** បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលទាំងឡាយដែលប្រជាជនកម្ពុជាសម្រេចបានក្រោមព្រះរាជគ្រប់គ្រងរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ជាពេលដែលពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជា និងប្រទេសវៀតណាម រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។

ឯកឧត្តម **វៀន ហ៊ុយ តាំង** បានវាយតម្លៃខ្ពស់អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបានបើកប្រទេសឱ្យដំណើរការទាំងស្រុងឡើងវិញ ដែលជាការទុកចិត្តរបស់អ្នកទេសចរអន្តរជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនទំនាក់ទំនង និងកិច្ច-



ទិដ្ឋភាពក្នុងពិធីជួបសម្តែងការគួរសម

សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ និង ស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ ដែលពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែមានការរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់ វិស័យ។

ឯកឧត្តម **វង្ស ហ៊ុយ តាំង** បានបញ្ជាក់ថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅតែចងចាំ និងដឹងគុណ ជានិច្ចចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទានក្នុងការ ជួយគាំទ្រដល់ការតស៊ូរបស់ប្រជាពលរដ្ឋវៀតណាម ក្នុង ការតស៊ូដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួម ប្រទេសជាតិ រហូតដល់ពេលបច្ចុប្បន្ននេះ។ ក្នុងពេលថ្មីៗនេះ ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានជួយឧបត្ថម្ភ យ៉ាងទាន់ពេលវេលាទាំងថវិកា គ្រឿងបរិក្ខារពេទ្យ និង វ៉ាក់សាំងជូនប្រជាជនវៀតណាម។ នេះគឺជាសក្ខីភាពមួយ ដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តម **វង្ស ហ៊ុយ តាំង** បានសន្យាថា ក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំ ធ្វើឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រំ និងរួមចំណែក ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និង រីកចម្រើនខ្លាំងឡើងថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ ដែលបានឃើញទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើន ជាលំដាប់។ ទោះបីប្រទេសទាំងពីរប្រឈមនឹងវិបត្តិជំងឺ កូវីដ-១៩យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរ បានសហការគ្នាយ៉ាងល្អ និងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅ វិញទៅមកទាំងខាងសម្ភារ ស្មារតី ក្នុងស្មារតីជាអ្នកជិតខាង ល្អ បងប្អូនល្អ មិត្តល្អ និងជាដៃគូល្អ។ ជាមួយគ្នានេះ ថ្នាក់ ដឹកនាំប្រទេសទាំងពីរតែងតែជួបប្រាស្រ័យទាក់ទង បាន ធ្វើសារឱ្យគ្នា ដើម្បីអបអរសាទរ និងជូនពរគ្នាទៅវិញទៅមក តាមរយៈប្រព័ន្ធនិម្មិត(Zoom) ជាពិសេសការជួបមុខផ្ទាល់ រវាងប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឡាវ នៅទីក្រុងហានូយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភាកម្ពុជា តែងតែគាំទ្រចំពោះរាល់កិច្ចព្រមព្រៀង កិច្ចសន្យា ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើជាមួយនឹងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថែមទាំង

លើកទឹកចិត្ត ដើម្បីឱ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរ ខិតខំធ្វើ យ៉ាងណាសម្រេចឱ្យបានជាផ្នែកនូវរាល់កិច្ចព្រមព្រៀង និង កិច្ចសន្យាទាំងអស់នោះ ក្នុងគោលដៅ ដើម្បីជំរុញប្រទេស ទាំងពីរឱ្យមានការរីកចម្រើន។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគណៈប្រតិភូ រដ្ឋសភាវៀតណាមដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចប្រជុំ ភាពជាដៃគូសភាវូបនីយកម្មអឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើ ជាប្រធានដឹកនាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លង ទៅថ្មីៗនេះ ប្រកបដោយជោគជ័យ។ ជាមួយនេះ សម្តេច បានស្នើរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជួយគាំទ្រសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាជន កម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រ យ៉ាងធំធេងដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់។ ប្រទេសកម្ពុជាមានការ ប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ តាម ពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការរឹងមាំ និងយូរអង្វែង”។


សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តម ឯកអគ្គរដ្ឋទូតសូមមានសុខភាពល្អបរិបូរណ៍ និងទទួលបាន ជោគជ័យគ្រប់ភារកិច្ច។

(អត្ថបទ៖នុត សច្ចៈ រូបភាព៖គង់ យ៉ារីន)



សម្តេចប្រធានព្រឹទ្ធសភា ថតរូបអនុស្សាវរីយជាមួយឯកឧត្តម វង្ស ហ៊ុយ តាំង

**សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសេនាភក្តី
ជាមួយនាយករដ្ឋមន្ត្រីឡាវ**



ឯកឧត្តម ជនខាំ វីដាវ៉ាន់ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបធ្វើសវនាការជាមួយនឹងឯកឧត្តមបណ្ឌិត **ជនខាំ វីដាវ៉ាន់** (PHANKHAM VIPHAVANH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការកាន់តែរឹងមាំ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត **ជនខាំ វីដាវ៉ាន់**

បានសម្តែងនូវសេចក្តីរំភើបរីករាយដែលមានឱកាសជួបសវនាការជាមួយនឹងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនសម្តេចប្រធានព្រឹទ្ធសភាព្រមទាំងអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនៅពេលសមស្របណាមួយ។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នេះជាការបំពេញទស្សនកិច្ចលើកដំបូងបង្អស់បន្ទាប់ពីឯកឧត្តមបានកាន់តំណែងជានាយករដ្ឋមន្ត្រី។ តាមរយៈការបំពេញទស្សនកិច្ចនាពេលនោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងការអបអរសាទរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាប្រទេសកម្ពុជាជួបការលំបាកយ៉ាងណាក៏ដោយ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់នឹងជំងឺកូវីដ-១៩ បានអនុវត្តយ៉ាងល្អប្រសើរណាស់។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ។ ជាពិសេសការជួយឧបត្ថម្ភក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយបានផ្តល់ជំនួយជាក់ស្តែង ចំនួន២០ម៉ឺនដូស ហើយក្នុងជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** កាលពីម្សិលមិញ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូសថែមទៀត និងជំនួយជាថវិការបស់រាជរដ្ឋាភិ-



បាល និងពីសម្បទានជនចំនួន១៣លានដុល្លារអាមេរិក។


ឯកឧត្តមនាយករដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបផងដែរអំពីជំនួបរវាងឯកឧត្តមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានពិភាក្សាគ្នាប្រកបដោយជោគជ័យ និងបានឯកភាពគ្នាទូទាំងចំណុចជាច្រើន។ ចំពោះបញ្ហាព្រំដែន នៃប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំឱ្យសម្រេចជាស្ថាពរក្នុងការបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរក្លាយទៅជាព្រំដែនសន្តិសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជន នៃប្រទេសទាំងពីរ ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក និងទប់ស្កាត់បាតុភាពអវិជ្ជមានខុសច្បាប់តាមព្រំដែន។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ដែលថ្លែងសរសើរអំពីការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន អំពីការគ្រប់គ្រងជំងឺកូវីដ-១៩ប្រកបដោយលទ្ធផលល្អប្រសើរ និងថ្លែងសរសើរអំពីការរីកចម្រើន នៃចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-ឡាវ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយបានឃើញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់ឈានដល់កម្រិតកំពូលគឺ “ភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាបានគាំទ្រ និងលើកទឹកចិត្តចំពោះរាល់គម្រោងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច សង្គម អប់រំ វប្បធម៌ ទេសចរណ៍ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងអង្គភាពនៅតាមបណ្តោយព្រំដែន ដើម្បីថែរក្សាសន្តិសុខ ទប់ស្កាត់រាល់សកម្មភាពប្រឆាំងរបស់ពួកអមិត្ត អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដូចជា៖ អន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) សភានិយាយភាសាបារាំង (APF) និងក្រុមសមាជិកសភាទទួលបន្ទុកតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ជាដើម។



ទិដ្ឋភាពក្នុងពិធីជួបសម្តែងការគួរសម

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលបានគាំទ្រ និងចូលរួមកិច្ចប្រជុំ “ភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១” ដែលសភាកម្ពុជាជាប្រធានដឹកនាំកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រកបដោយជោគជ័យ។ ជាមួយគ្នានោះ សម្តេចបានស្នើដល់រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តជួយគាំទ្រសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នៅឆ្នាំ២០២២។

សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានលើកឡើងអំពីបញ្ហាព្រំដែនហើយព្រឹទ្ធសភាកម្ពុជាតែងតែគាំទ្រ និងលើកទឹកចិត្តឱ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់១៤%ទៀត ដើម្បីកសាងខ្សែព្រំដែន នៃប្រទេសទាំងពីរឱ្យក្លាយទៅជាខ្សែព្រំដែនដែលមានសន្តិភាព ស្ថិរភាព មិត្តភាព និងមានការអភិវឌ្ឍ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានរដ្ឋសភាឡាវដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយសម្តេចនឹងរកពេលវេលាសមស្របណាមួយ ដើម្បី

ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិវាយតម្លៃថា បានឆ្លងផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។ សម្តេចសូមជូនពរឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រេចបាននូវចក្ខុវិស័យប្រែក្លាយប្រទេសឡាវជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

តាមរយៈគណៈប្រតិភូ សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំធ្វើការសួរសុខទុក្ខប្រកបដោយសេចក្តីគោរព សេចក្តីរាប់អាន និងសេចក្តីនឹករលឹកជូនចំពោះថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូសូមស្នាក់នៅ និងបំពេញទស្សនកិច្ចនៅកម្ពុជា ប្រកបដោយសុខភាពល្អបរិបូណ៌ និងជ័យជម្នះ ព្រមទាំងប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរស្ថិតស្ថេរថិរកាល។

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតបារាំងថ្មី



ឯកឧត្តម ហ្សាក់ ប៊ីឡេត និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **ហ្សាក់ ប៊ីឡេត** (Jacques Pellet) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមត្រូវបានថ្នាក់ដឹកនាំ នៃសាធារណរដ្ឋបារាំង តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **ហ្សាក់ ប៊ីឡេត** បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ឯកឧត្តមមានជំនឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចាប់តាំងពីឆ្នាំ១៩៩៩ ហើយគណៈប្រតិភូព្រឹទ្ធសភា នៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រហូតដល់ឆ្នាំ២០១៩ ទើបមានការពន្យារពេលដោយសារតែជំងឺកូវីដ-១៩។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នាពេលខាងមុខឯកឧត្តមអគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ២០២២ ដោយអម

មកជាមួយនឹងអ្នកវិនិយោគិនជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំងជាមួយនឹងព្រឹទ្ធសភាកម្ពុជាក៏គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួលកិច្ចការទាំងអស់នេះ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះទៅទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានមើលឃើញថា ទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ។ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរ



ទិដ្ឋភាពក្នុងពិធីជួបសម្តែងការគួរសម

ទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំជាតិកំពូលៗ មន្ត្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទន្ទឹមនេះ ប្រទេសទាំងពីរបានបន្តគាំទ្រគ្នាជាបន្តបន្ទាប់ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពី ការជួបគ្នាដំបូងរវាងព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅហ្វែងតាដីណាំ ប្រទេសបារាំង ដើម្បីស្វែងរកសន្តិភាព និងការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលមានសាធារណរដ្ឋបារាំងជាអ្នកសម្របសម្រួល។ ជំនួបជាប្រវត្តិសាស្ត្រនោះ បានក្រាលផ្លូវនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលរបស់ប្រទេសបារាំង ក្នុងដំណើរការស្វែងរកសន្តិភាព និងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឥទ្ធិពលអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង ដែលបានផ្តល់ជំនួយឥតសំណង កម្មវិធីបតេយ្យ និងកម្មវិធីអធិបតេយ្យ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ជាមួយគ្នានោះ សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលបានជួយអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំងជាច្រើននាក់ និងបណ្តុះបណ្តាលភាសាបារាំង នៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា។ ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២១-២០២២ បារាំងបានផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងបន្ថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ចាប់តាំងពីសភាកម្ពុជាចូលជាសមាជិកសភានិយាយភាសាបារាំង សភាកម្ពុជាបានយកចិត្តទុកដាក់ចូលរួមមហាសន្និបាត និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌសភានិយាយភាសាបារាំងដោយទៀងទាត់។ ក្នុងបរិបទកូវីដ-១៩នេះ សភាកម្ពុជាបានចូលរួម

គ្រប់វេទិការបស់មហាសន្និបាតសភានិយាយភាសាបារាំងតាមប្រព័ន្ធនិម្មិត(Zoom)។

សម្តេចប្រធានព្រឹទ្ធសភាបានបង្ហាញអំពីការពេញចិត្តខ្លាំង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រឹទ្ធសភាបារាំង ដែលមានលទ្ធផលជាបន្តបន្ទាប់។ សម្តេចមានជំនឿជឿជាក់ថា ព្រឹទ្ធសភា នៃប្រទេសទាំងពីរនឹងបន្តសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន ក្នុងពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះស្ថានទូតបារាំងប្រចាំកម្ពុជា និងព្រឹទ្ធសភាបារាំង ដែលបានជួយគាំទ្រដល់ដំណើរទស្សនកិច្ចសិក្សារបស់សមាជិកព្រឹទ្ធសភា ទៅដកស្រង់បទពិសោធន៍ឈ្វេងយល់ពីប្រព័ន្ធការងាររបស់ព្រឹទ្ធសភាបារាំង និងសូមអរគុណដល់ការផ្តល់ជំនួយឯកសារច្បាប់ ជំនួយសម្ភារបច្ចេកទេស និងការទទួលមន្ត្រីព្រឹទ្ធសភាទៅធ្វើកម្មសិក្សានៅព្រឹទ្ធសភាបារាំង និងនៅសាលារដ្ឋបាលជាតិបារាំង ព្រមទាំងជួយបណ្តុះបណ្តាលភាសាបារាំងនៅមជ្ឈមណ្ឌលភាសាបារាំង។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងការរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

(អត្ថបទ៖នុត សច្ចៈ រូបភាព៖គឹម សិទ្ធិ)



ឯកឧត្តម ហ្សាក់ ប៊ីឡេត ចក្ខុបអនុស្សាវរីយជាមួយសម្តេចប្រធានព្រឹទ្ធសភា

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវ
ចូលជួបសម្តែងការគួរសម និងជម្រាបលា



ឯកឧត្តម ជនខាំ វីជារ៉ាន់ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **អ៊ែម ឃីនដាវង់** (Amphay Kindavong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **អ៊ែម ឃីនដាវង់** បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា បើទោះបីជារយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ។ ក្នុងនោះផងដែរ ប្រទេសកម្ពុជាក៏ជាប្រទេសដែលសម្បូរបែបដោយសម្បត្តិវប្បធម៌


និងបេតិកភណ្ឌ ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ បានបង្ហាញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ តាមរយៈកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំតាមប្រព័ន្ធវីដេអូ។ ជាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដែលក្នុងនោះឯកឧត្តមបណ្ឌិត **ជនខាំ វីជារ៉ាន់** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលជ័យជំនះត្រចះត្រចង់។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ឃើញថា សភានៃប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសទំនាក់ទំនងរវាងក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាឡាវ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ



ទិដ្ឋភាពក្នុងពិធីជួបសម្តែងការគួរសម

ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ។ ឯកឧត្តមសង្ឃឹមថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងនៅតែបន្តផ្តល់ការគាំទ្រដល់ឯកអគ្គរដ្ឋទូតថ្មី និងស្ថានទូតឡាវប្រចាំកម្ពុជាបន្តទៀត។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតឡាវប្រចាំកម្ពុជា មានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយនឹងថ្នាក់ដឹកនាំមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ។

មុនពេលមានវិបត្តិជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួង មន្ទីរ និងប្រជាជននៃប្រទេសទាំងពីរ តែងតែបានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់ ហើយប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតឡាវ ដែលបានជួយបង្កលក្ខណៈឱ្យព្រឹទ្ធសភាកម្ពុជាមានទំនាក់ទំនង និងសហប្រតិបត្តិការល្អជាមួយនឹងរដ្ឋសភាឡាវ។ ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាឡាវ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អលើសកម្មភាពយ៉ាងច្រើន ដូចជាការផ្លាស់ប្តូរសិល្បៈ វប្បធម៌


និងសារលិខិតអបអរសាទរទៅវិញទៅមកក្នុងឱកាសបុណ្យជាតិ នៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ ដែលបានចូលរួម និងគាំទ្រកិច្ចប្រជុំ ក្នុងក្របខ័ណ្ឌភាពជាដៃគូសភាវូបនីយកម្ម-អឺរ៉ុបលើកទី១១ និងសន្និសីទលើកទី៨ នៃគណៈកម្មការការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាប្រធានដឹកនាំ។ សម្តេចមានជំនឿជឿជាក់ថា រដ្ឋសភាឡាវនឹងបន្តគាំទ្រ និងជ្រោមជ្រែងសភាកម្ពុជា ជាប្រធានប្តូរវេននៃអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការត្រៀមខ្លួន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងឯកអគ្គរដ្ឋទូតឡាវថ្មី និងស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចបានផ្តាំធ្វើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រកបដោយសេចក្តីគោរពរាប់អាន និងនឹករលឹកដ៏ជ្រាលជ្រៅ។


សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវស្ថិតស្ថេរចីរកាល។

(អត្ថបទ៖នុត សច្ចៈ រូបភាព៖ធុន គឹមជី)



ឯកឧត្តម ជនខាំ វីជាក័ន ចក្ខុបអនុស្សាវរីយជាមួយសម្តេចប្រធានព្រឹទ្ធសភា

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបប្រធានរដ្ឋទៀតណាម



ឯកឧត្តម វង្សៀន សួនហ្វឹក និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥:៤៥នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម **វង្សៀន សួនហ្វឹក** (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងនាមប្រជាជន និងព្រឹទ្ធសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម **វង្សៀន សួនហ្វឹក**

និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋនាពេលនោះ ពិតជានឹងនាំមកនូវការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

នៅក្នុងឱកាសនោះ ឯកឧត្តម **វង្សៀន សួនហ្វឹក** បានមានប្រសាសន៍ថា ប្រជាជន និងប្រទេសទាំងពីរបានប្រកៀកស្មា និងសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីរួមគ្នាស្វ័យប្រវត្តិ និងសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីរួមគ្នាស្វ័យប្រវត្តិពួកចក្រពត្តិ។ តាំងពីពេលមុនរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ និងកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តម **វង្សៀន សួនហ្វឹក** បានមានប្រសាសន៍បន្តទៀតថា ប្រទេសទាំងពីរបានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដូចជាវិស័យការពារជាតិ សន្តិសុខ វប្បធម៌ សេដ្ឋកិច្ច និងវិស័យអប់រំ។ ហើយបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ដោយសម្រេចបានប្រហែលជាង៩ ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម **វង្សៀន សួនហ្វឹក** បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្ប-



ទិដ្ឋភាពក្នុងពិធីជួបសម្តែងការគួរសម

ញត្តិនៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដើម្បីចាត់ទុកជាមរតកឱ្យយុវជនជំនាន់ក្រោយ។ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស និងអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានាតាមប្រព័ន្ធនិមិត្ត(Zoom)។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែបានផ្តល់ជំនួយដល់គ្នាទៅវិញទៅមកទាំងថវិកា វ៉ាក់សាំង ក៏ដូចជាឧបករណ៍សម្ភារសុខាភិបាល។

សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។ ជាក់ស្តែងនាពេលនេះ ឯកឧត្តមប្រធានរដ្ឋបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាវិញ។ ប្រការនេះបាន

ឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជន និងប្រទេសទាំងពីរ តាមពាក្យស្លោក“អ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ”។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា ក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុ ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់។ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តឥតងាករេ ដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង”។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏មហាសាលរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនីស្តវៀតណាម។ សម្តេចបានប្រសិទ្ធពរសូមឱ្យប្រទេសវៀតណាមបន្តសម្រេចបាននូវសមិទ្ធផលសង្គមសេដ្ឋកិច្ចធំៗបន្ថែមទៀត ស្របតាមសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូ សូមទទួលជោគជ័យក្នុងការស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖នុត សច្ចៈ រូបភាព៖គង់ យ៉ាវីន)



សម្តេចប្រធានព្រឹទ្ធសភា ចក្ខុបអនុស្សាវរីយជាមួយឯកឧត្តម វង្ស សួនហ៊ុក

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះ-
រាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កូរោនផ្កា គោរព
វិញ្ញាណក្ខន្ធសពលោកស្រី **ស ស៊ីន** បងស្រីបង្កើតសម្តេច
ក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ នៅផ្ទះលេខ៣៦៨ ផ្លូវបេតុង ភូមិរោងចក្រ១
សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានដឹកនាំ
គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ
ដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចក្រុមព្រះ
នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់
ព្រះមហាក្សត្រ នៅព្រះរាជដំណាក់សម្តេចក្រុមព្រះ ស្ថិត
នៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ។



✽ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចវិបុលសេនា
ភក្តី **សាយ ឈុំ** ប្រធាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត
ស៊ឹម ភា អនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត
ទេព ខន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ
កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបូជាព្រះសពសម្តេច
ក្រុមព្រះ **នរោត្តម រណឫទ្ធិ** ព្រះប្រធានក្រុមឧត្តមប្រឹក្សា
ផ្ទាល់ព្រះមហាក្សត្រ នៅខាងមុខវត្តបទុមវតីរាជវារាម
ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិ-
សង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា ដឹកនាំ
គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ
ដាក់កូរ៉េនផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ **ឱ សុខុម**
សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិក
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅគេហដ្ឋាន
លោកជំទាវលេខ១១១B ផ្លូវលេខ២ ភូមិឡូត៍ដូ សង្កាត់
កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រយៈពេល៤
ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។



✽ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះសពលោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការសេដ្ឋកិច្ច
ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅភូមិសេដ្ឋកិច្ច
ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា
ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព។

លោកជំទាវ ឱ សុខុម ទទួលមរណភាពក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ



ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោយស្តាយ ក្រៀមក្រំជាទីបំផុត ដោយលោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ទទួលមរណភាព កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២:៥៥នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

សពលោកជំទាវ **ឱ សុខុម** បានរៀបចំចម្កល់ធ្វើបុណ្យទុក្ខិណានុប្បទានតាម ប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់លោកជំទាវ លេខ១១១B ផ្លូវលេខ២ ភូមិឡូត៍ដួង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

លោកជំទាវ **ឱ សុខុម** កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៤៧ នៅភូមិបន្ទីចប្រាសាទ ឃុំបន្ទីចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្នុងគ្រួសារកសិករមានជីវភាពសមរម្យ ដែលមានលោកឪពុកឈ្មោះ **ឱ តេង** និងអ្នកម្តាយឈ្មោះ **រ័ត្ន សំអាត**។ លោកជំទាវមានប្អូនស្រីបង្កើតចំនួន១នាក់។

លោកជំទាវ **ឱ សុខុម** បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក **តាន់ ស៊ីថាត** ហើយទទួលបានកូនជាចំណងអាពាហ៍ពិពាហ៍ចំនួន៥នាក់ (ស្រី២នាក់ និងប្រុស៣នាក់)។

ការងារដែលលោកជំទាវ **ឱ សុខុម** ធ្លាប់បានបំពេញមានដូចតទៅ៖

-១៩៨០-១៩៨២ ជាគ្រូបង្រៀនសិក្សាគរុកោសល្យខេត្ត

ព្រះវិហារ

-១៩៨២-១៩៩២ ជាគ្រូបង្រៀនសិក្សាគរុកោសល្យភ្នំពេញ

-១៩៩២-១៩៩៨ ជាប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ

-១៩៩៤ ចូលរួមវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្ស នៅនាយកដ្ឋានសុខភាពស្ត្រី និងកុមារ

-១៩៩៥ ចូលរួមវគ្គហ្វឹកហ្វឺនផ្នែកគ្រប់គ្រង នៅនាយកដ្ឋានក្រសួងកិច្ចការនារី រាជធានីភ្នំពេញ

-១៩៩៥ ចូលរួមវគ្គហ្វឹកហ្វឺនគ្រូសម្រាប់បណ្តុះបណ្តាលគ្រូ នៅនាយកដ្ឋានបណ្តុះបណ្តាលក្រសួងកិច្ចការនារី រាជធានីភ្នំពេញ

-១៩៩៥ ចូលរួមវគ្គបណ្តុះបណ្តាលការសរសេរគម្រោងសំណើ នៅអង្គការសីលការ រាជធានីភ្នំពេញ

-១៩៩៨-២០១៤ ជាប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ

-២០១៤-២០១៨ ជាទីប្រឹក្សាក្រសួងកិច្ចការនារី

-២៣ ធ្នូ ២០១៧-២៣ មេសា ២០១៨ ជាសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ

-២០១៨ រហូតមកដល់បច្ចុប្បន្ន ជាសមាជិកព្រឹទ្ធសភាជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨។

តាមរយៈវិវត្តភាពដ៏ឧត្តុង្គឧត្តម និងស្មារតីដ៏ធំធេងខាងលើ លោកជំទាវ **ឱ សុខុម** បានទទួលមេដាយ និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសប្រទានគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ដូចតទៅ៖

-គ្រឿងឥស្សរិយយស ជាតូបការ

-គ្រឿងឥស្សរិយយស ឯករាជ្យជាតិ

-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវិទ្យុន៍ ថ្នាក់មហាសេនា ថ្នាក់ធិបតីខ្លួន និងថ្នាក់សេនា

-គ្រឿងឥស្សរិយយសសម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីវត្ត ថ្នាក់មហាសេរីវិទ្យុន៍

-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មុនីសារាភ័ណ្ឌ

-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេនា

-មេដាយសេនាជ័យសិទ្ធ

-មេដាយការពារជាតិ មាស ប្រាក់ និងសំរិទ្ធ

-មេដាយការងារ មាស ប្រាក់ និងសំរិទ្ធ។

គណៈកម្មការទី៧ព្រឹទ្ធសភាប្រជុំពិភាក្សាការងារជាមួយ
ក្រសួងអប់រំ យុវជន និងកីឡា



ឯកឧត្តម ម៉ុង ស៊ីមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង ទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) និងគណៈ- កម្មការនានារបស់ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ម៉ុង ស៊ីមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានជួប ប្រជុំពិភាក្សាការងារជាមួយនិងគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ **ហង់ជួន ណារ៉ុន** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះឯកឧត្តម **ម៉ុង ស៊ីមហ៊ុយ** បាន សម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះការ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងដើម្បីឈ្វេង- យល់អំពីការវិវឌ្ឍ បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខរបស់ ក្រសួង ពិសេសគោលនយោបាយ សកម្មភាពអាទិភាព ក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩ ការស្តារវិស័យអប់រំឡើងវិញ



ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងវិធានការចាំបាច់ នានារបស់ក្រសួងអប់រំ យុវជន និងកីឡា។

មានប្រសាសន៍ជម្រាបជូនអង្គប្រជុំនាពេលនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ **ហង់ជួន ណារ៉ុន** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសេចក្តីរាយការណ៍ អំពីដំណើរ ការងារដែលក្រសួងអប់រំ យុវជន និងកីឡា បានខិតខំ បំពេញនាពេលកន្លងទៅ ជាពិសេសកំណែទម្រង់វិស័យ អប់រំ និងការអប់រំសតវត្សទី២១ វឌ្ឍនភាព នៃការអភិវឌ្ឍ វិស័យអប់រំ យុវជន និងកីឡា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ- ១៩ និងគោលនយោបាយនានា រួមមាន៖

- ១-ដំណាក់កាលទី១៖ កំណែទម្រង់ថ្នាក់ជាតិ
- ២-ដំណាក់កាលទី២៖ កំណែទម្រង់សាលារៀន
- ៣-ដំណាក់កាលទី៣៖ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍ សមត្ថភាព
- ៤-ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បរិវត្តកម្ម សេដ្ឋកិច្ចឌីជីថល។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថាកំណែ ទម្រង់វិស័យអប់រំ ដែលបានប្រែក្លាយវិបត្តិកូវីដឱ្យក្លាយជា ឱកាសសម្រាប់ការអប់រំឌីជីថល ការគ្រប់គ្រងការងារអប់រំ ក្នុងដំណាក់កាលកូវីដ-១៩ អស់រយៈពេល២ឆ្នាំកន្លងមក ដោយផ្ដោតលើអាទិភាព២គឺ៖ ការរំចែកក្បាសុខភាព និង សុវត្ថិភាពរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស និស្សិត និងការបន្តរៀនសូត្ររបស់សិស្សានុសិស្ស។ ឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានជម្រាបជូនអំពី កំណែទម្រង់ ដោយផ្ដោតលើការអប់រំឌីជីថល កំណែទម្រង់សាលារៀន កំណែទម្រង់ស្ថាប័ន និងសមត្ថភាព និងកំណែទម្រង់ឧត្តម- សិក្សា។

ឯកឧត្តម **ម៉ុង ស៊ីមហ៊ុយ** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាដែលបានខិតខំប្រឹងប្រែងចំពោះគម្រោងប្រកប ដោយភាពច្នៃប្រឌិត និងលទ្ធផលដែលសម្រេចបាន ក្នុង ការបំពេញការងារក្នុងស្ថានភាពជំងឺកូវីដ-១៩ និងសូមលើក ទឹកចិត្តខិតខំបន្តទៅទៀតលើមាត់ដែលកំពុងប្រកាន់យក។ ទាក់ទងនឹងស្ថានភាពជាក់ស្តែងនៃបញ្ហាសុខភាពដែលពី មួយថ្ងៃទៅមួយថ្ងៃកាន់តែមានការវិវឌ្ឍប្រសើរឡើង ការ



ទិដ្ឋភាពក្នុងពិធីពិភាក្សាការងារ

ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការធ្វើពលិកម្មរបស់យើង ទាំងអស់គ្នា យើងជិតឆ្លងផុតនូវដំណាក់កាលដ៏សែនលំបាក នេះ ហើយគ្មានដំណោះស្រាយពិតទេត្រូវមានសុទិដ្ឋិនិយម ខិតខំពុះពារ ដើម្បីការអភិវឌ្ឍន៍កម្រិតចម្រើនក្នុងវិស័យអប់រំ ដែលជាកត្តាគន្លឹះ នៃការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នា នេះ ឯកឧត្តម **ម៉ុម ជ័យហ៊ុយ** បានផ្តល់នូវអនុសាសន៍ មួយចំនួន រួមមាន៖

- ១-បន្តខិតខំដោះស្រាយរាល់សំណូមពរ គ្រប់ភូមិសិក្សា តាំងពីមត្តេយ្យរហូតដល់ឧត្តមសិក្សា
- ២-ធ្វើទំនើបកម្មប្រព័ន្ធអប់រំ ដើម្បីឆ្លើយតបនឹងស្ថានភាព ប្រែប្រួលថ្មី តម្រូវការថ្មី សំណូមពរថ្មីៗ ផ្នែកលើការប្រែ- ប្រួលឥតឈប់ឈរនេះ និងតម្រូវការថ្មីៗ នៃសង្គមជាតិ កម្មវិធីអប់រំត្រូវឆ្លើយតប និងបរិបទសង្គមសេដ្ឋកិច្ចថ្មីៗ មជ្ឈមណ្ឌលស្រាវជ្រាវវិស័យអប់រំត្រូវគិតគូរឱ្យម៉ត់ចត់ លើបញ្ហានេះ
- ៣-កែលម្អលក្ខខណ្ឌរៀនសូត្រ និងលើកកម្ពស់ការស្រាវ- ជ្រាវវិទ្យាសាស្ត្រ ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយ បំពាក់នូវសម្ភារ បរិក្ខារឧបទេសចាំបាច់ដល់គ្រឹះស្ថាន

សិក្សា

- ៤-បន្តការងារបណ្តុះបណ្តាលគរុកោសល្យ ឱ្យមាន សមត្ថភាព ធានានូវគុណធម៌ និងសីលធម៌
- ៥-បន្តខិតខំប្រមូលធនធានទាំងរដ្ឋ និងឯកជន ដើម្បីវិនិ- យោគវិស័យអប់រំបន្ថែមទៀត
- ៦-កសាងយុវជនឱ្យមានសមត្ថភាពផ្នែកចំណេះដឹង- ចំណេះធ្វើប្រកបដោយគុណធម៌ខ្ពស់ ស្រឡាញ់ ប្រទេសជាតិ ទុកចិត្តលើខ្លួនឯង លើការងារខិតខំ រៀនសូត្រឱ្យបានខ្លាំងក្លា មានសុទិដ្ឋិនិយម សេចក្តី ក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង និងស្មោះត្រង់ បំផុតចំពោះជាតិមាតុភូមិ
- ៧-កីឡាជាវិញ្ញាសាមួយដែលមានសារសំខាន់ ដែល បណ្តុះនូវស្មារតី គំនិត និងឆន្ទៈជាច្រើន យើងត្រូវបន្ត ខិតខំធ្វើការជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមឆ្នាំ២០២៣។

(អត្ថបទ រង់ សុជាតិ រូបភាព៖គឹម សិទ្ធិ)



ឯកឧត្តម ម៉ុម ជ័យហ៊ុយ ចតុប្បអនុស្សាវរីយជាមួយគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា

ក្រុមសមាជិកាព្រឹទ្ធសភាសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ
ព្រមទាំងយុវតីសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំ



ក្រុមសមាជិកាព្រឹទ្ធសភាសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងយុវតីសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំ

គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ
លោកជំទាវ **មាន សំអាន** ប្រធានក្រុមសមាជិកា និង
ជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួប
សំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ ព្រមទាំង
យុវតីសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំសរុបចំនួន
៣២៩នាក់ ស្ថិតនៅក្នុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី
២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ពិធីសំណេះសំណាលនោះ រៀបចំឡើងដើម្បីធ្វើការ
ផ្សព្វផ្សាយ និងតម្រង់ទិសយុវតី ឆ្ពោះទៅរកភាពជាអ្នក
ដឹកនាំនាពេលអនាគត ជូនដល់ក្មួយៗដែលកំពុងសិក្សា

ថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំ ដើម្បីមានមូលដ្ឋានគ្រឹះ
ក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញណាមួយឱ្យបាន
ត្រឹមត្រូវ និងសមស្របទៅនឹងប្រទេសកំពុងមានការអភិវឌ្ឍ
ដើម្បីបន្តការសិក្សារបស់ខ្លួន នៅពេលបញ្ចប់ការសិក្សានៅ
ថ្នាក់វិទ្យាល័យនាឆ្នាំនេះ។

ក្នុងឱកាសនោះ លោកជំទាវ **មាន សំអាន** ប្រធាន
ក្រុមសមាជិកាព្រឹទ្ធសភាបានបញ្ជាក់ថា ការជួបសំណេះ-
សំណាលនាពេលនេះ សំដៅចងបណ្តុះ និងពង្រឹងស្មារតី
ក្មួយៗ យុវតីឱ្យចេះស្រឡាញ់សន្តិភាព និងតម្លៃនៃការអភិ-
វឌ្ឍសង្គមដែលមានការរីកចម្រើនលើគ្រប់វិស័យ។ ក្មួយៗ
ជាអ្នកបន្តវេនដ៏មានសក្តានុពល ត្រូវជៀសឱ្យផុតពីគ្រឿង-
ញៀន និងមិនត្រូវគាំទ្រ ឬលង់ក្នុងការល្បងបោកបញ្ឆោត
ឱ្យចូលរួមក្នុងសកម្មភាពណាមួយ ដែលអាចជះឥទ្ធិពល
អវិជ្ជមានចំពោះសុខសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេស
ជាតិនោះទេ។ ត្រូវចាំថា “មានសុខសន្តិភាព ទើបមានការ
អភិវឌ្ឍរីកចម្រើន”។ តាមរយៈការអភិវឌ្ឍនេះហើយ ទើប
ធានាឱ្យក្មួយៗ អាចឈានទៅសម្រេចក្តីស្រមៃរបស់ខ្លួន
បាន។

លោកជំទាវ **មាន សំអាន** បានណែនាំដល់ក្មួយៗយុវតី



លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា



ទិដ្ឋភាពក្នុងពិធីសំណេះសំណាល

ថា ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញណាមួយឱ្យបានត្រឹមត្រូវ និងសមស្របសម្រាប់បន្តការសិក្សានៅមហាវិទ្យាល័យនាឆ្នាំខាងមុខ ក្នុងរយៈពេលខ្លីខំយកចិត្តទុកដាក់លើការសិក្សាឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិរន្តរៈខាងមុខ។ ទន្ទឹមគ្នានេះដែរ ក្នុងរយៈពេលបន្តពង្រឹងសមត្ថភាពបន្ថែមលើមុខវិជ្ជាទាំងឡាយ ដែលសមស្របតាមមុខជំនាញដែលខ្លួនចង់បន្តរួមទាំងភាសាបរទេសផងដែរ។

លោកជំទាវ **មាន សំអាន** បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាក៏ជួបបញ្ហាប្រឈមមួយចំនួន ដែលជាកង្វល់ សម្រាប់ការលើកកម្ពស់សមត្ថភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រីវ័យក្មេងចាប់ផ្តើមបោះជំហានចូលក្នុងវិស័យនយោ-

បាយ និងតួនាទីក្នុងភាពជាអ្នកដឹកនាំ ដែលមានជាអាទិ៍៖ កម្រិតនៃការអប់រំ កង្វះសេចក្តីក្លាហាន និងទំនុកចិត្ត កង្វះការគាំទ្រពីគ្រួសារ និងសង្គម កត្តាប្រពៃណី និងសេដ្ឋកិច្ចជាដើម។

លោកជំទាវ **មាន សំអាន** បានអំពាវនាវដល់យុវជនទាំងអស់ មិនត្រូវភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ឡើយ ខណៈដែលប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញក៏ដោយ ក៏វិបត្តិនៃជំងឺកូវីដ-១៩ បាននឹងកំពុងបន្តដាក់សម្ពាធលើសុខភាពសាធារណៈ ប្រព័ន្ធសុខាភិបាល ការរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងន័យនេះ ប្រទេសនីមួយៗចាំបាច់ត្រូវសម្របបន្ស៊ាំខ្លួន និងរៀនរស់ទៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់លើសកម្មភាពសង្គម សេដ្ឋកិច្ច ឱ្យបានជាអតិបរមា



គណៈអធិបតី និងអ្នកចូលរួមចែករូបអនុស្សាវរីយ៍



គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភាសំណេះសំណាលបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិចកួយ

និងធានាបាននូវវិបុលភាព និងសុវត្ថិភាពជូនប្រជាជន និងសង្គមជាតិទាំងមូល។

លោកជំទាវ **មាន សំរេន** មានជំនឿជាក់ថា កួយៗនឹងយកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ល្អៗទាំងអស់នេះ ទៅចែករំលែកមិត្តភក្តិ បងប្អូន និងយកទៅប្រើជាប្រយោជន៍ដល់ការត្រៀមខ្លួនប្រកបដោយគុណភាព និងពុទ្ធិបញ្ញា ដើម្បីជាមូលដ្ឋានរឹងមាំឈានឆ្ពោះទៅភាពជាអ្នកដឹកនាំដ៏ជោគជ័យនាពេលអនាគត និងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិទាំងមូល។

នារសៀលថ្ងៃដដែល ក្រុមសមាជិកាព្រឹទ្ធសភាបានអញ្ជើញទស្សនកិច្ចសិប្បកម្មគ្រាប់ស្វាយចន្ទី ផ្សារសហគមន៍ផលិតផលទេសចរណ៍ សិប្បកម្មតម្បាញ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បន្ទាប់មក ក្រុមសមាជិកាព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយ និងនាំយកអំណោយជូនដល់ក្រុមបំប៉នជាតិ ដើមភាគតិចរួមមាន៖ ក្រមា១ សៀង ឆៃប៊ុរ ថវិកាមួយចំនួន ព្រមទាំងបងប្អូនប្រជាពលរដ្ឋចាស់ជរាជនជាតិដើមភាគតិចចំនួន៣២នាក់ ក្នុងម្នាក់ៗទទួលបាន៖ ឆៃប៊ុរ សៀង ត្រីខ មី១កេស សេរ៉ូខ្លីទឹកឃ្មុំ កួយ និងថវិកាមួយចំនួន។ ចំណែកឯកុមារ កុមារីចំនួន១០៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ នំប៉័ង រសជាតិទំពាំងបាយជូរ ទឹកបរិសុទ្ធ ទឹកដោះគោ សម្លៀកបំពាក់ និងថវិកាមួយចំនួន នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

(អត្ថបទ និងរូបភាព៖អ៊ុក ប៉ូលីន)



គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចសិប្បកម្មតម្បាញ

**គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្មោះប្រមូលព័ត៌មាន
ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់នៅខេត្តតាកែវ**



គណៈកម្មការទី៨ព្រឹទ្ធសភាពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តតាកែវ

ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តច្បាប់ គោលនយោបាយ និងអនុវត្តជាក់ស្តែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ជាពិសេសការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ព្រមទាំងទទួលបាននូវលទ្ធផលនៃកិច្ចប្រតិបត្តិការ ការគាំទ្រ និងទិន្នន័យពាក់ព័ន្ធនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តតាកែវ ដឹកនាំដោយឯកឧត្តម **អ៊ុយ តា** អភិបាលនៃគណៈអភិបាលខេត្ត

តាកែវ នៅសាលាខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុយ តា** អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានជម្រាបជូនគណៈប្រតិភូអំពី វឌ្ឍនភាពថ្មីៗ បញ្ហាប្រឈម និងសំណូមពរ ដែលខេត្តសម្រេចបាន និងកំពុងអនុវត្ត។ ឯកឧត្តមបានបន្តថា ចំពោះការងារសុខាភិបាល ខេត្តតាកែវមានមន្ទីរពេទ្យបង្អែកចំនួន៧កន្លែង មណ្ឌលសុខភាពចំនួន៨មណ្ឌល។ ដោយឡែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កន្លងទៅនេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះផ្សព្វផ្សាយអប់រំ ណែនាំគ្រប់មូលដ្ឋានភូមិ ឃុំ ស្រុកនៅក្នុងខេត្ត និងចុះជួប ណែនាំផ្ទាល់ បិទរូបភាពអប់រំ ផុសស្ទួយ ការពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយនឹងទឹកអាល់កុល និងសាប៊ូជាដើម។



គណៈកម្មការទី៨ព្រឹទ្ធសភាសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្នៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកុមារាជា



ក្រុមប្រឹក្សាឃុំ សៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកុមារជា

អាជ្ញាធរខេត្តបានចាត់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី១ ចំនួន៦៣៧.២០២នាក់ លើកទី២ចំនួន៥២៧.០៧៩នាក់ និងលើកទី៣ចំនួន១៦.៧៥៧នាក់ ហើយការផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនេះ កំពុងបន្តជាប្រចាំនៅតាមមណ្ឌល សុខភាព។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តមអភិបាល ខេត្ត និងមន្ទីរពាក់ព័ន្ធរួចមក លោកជំទាវ **ហាន សំអាន** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញា- ធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងសេវារដ្ឋបាល និង សេវាថែទាំសុខភាព ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើន ឈានទៅមុខយ៉ាងឆាប់រហ័ស និងមានការអភិវឌ្ឍលើគ្រប់ វិស័យ។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែល អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធបានលើកឡើងដែលអាជ្ញា- ធរខេត្តពុំអាចដោះស្រាយបាន គណៈប្រតិភូគណៈកម្មការ ទី៨ព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេល វេលា។

លោកជំទាវ **ហាន សំអាន** បានអំពាវនាវឱ្យថ្នាក់ដឹកនាំ ខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះ

ជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដបំប្លែងថ្មី អូមីក្រុង និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមព្រំដែន ត្រូវរួមគ្នាទប់ស្កាត់ ការឆ្លងជំងឺនៅតាមព្រំដែន កុំឱ្យឆ្លងចូលមកសហគមន៍ របស់យើង និងចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ-១៩ គឺ៣ការពារ និង៣កុំ។

ដោយឡែកនៅរសៀលថ្ងៃដដែល គណៈប្រតិភូគណៈ- កម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល ក្រុមប្រឹក្សាឃុំ សៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កុមារជា ស្រុកបាទី ខេត្តតាកែវ ដើម្បីឈ្លែងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងសំណូមពរ នានា ជាពិសេសការរស់នៅតាមបែបគន្លងថ្មី។

(អត្ថបទ និងរូបភាព នុត សច្ចៈ)



គណៈកម្មការទី៨ព្រឹទ្ធសភាចត្រូវអនុស្សរវិយជាមួយក្រុមប្រឹក្សាឃុំ

សាស្ត្រាចារ្យ និងនិស្សិតពូកែឆ្នាំទី៣ចំនួន១៩នាក់ នៃសាកលវិទ្យាល័យ
គ្រប់គ្រងសេដ្ឋកិច្ច ខេត្តបាត់ដំបង អញ្ជើញមកទស្សនកិច្ចសិក្សានៅព្រឹទ្ធសភា



ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា

ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សានៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ សាស្ត្រាចារ្យ និងនិស្សិតពូកែឆ្នាំទី៣ចំនួន១៩នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ច ខេត្តបាត់ដំបង បានស្តាប់បទបង្ហាញរបស់ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា។

ក្នុងឱកាសនោះឯកឧត្តម **ម៉ែន ស៊ីផាន់** បានជម្រាបអំពីប្រវត្តិ និងគោលបំណងនៃការបង្កើតព្រឹទ្ធសភា ដើម្បីលើកកម្ពស់ការបង្រួបបង្រួម ផ្សះផ្សាជាតិ និងពង្រឹងស្ថិរភាព

នយោបាយ។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយសារការចាត់តាំង ហើយចាប់ពីនីតិកាលទី២ទៅ ទើបព្រឹទ្ធសភាកើតឡើងដោយសារការបោះឆ្នោតជាអសកលមិនចំពោះ ដែលមានសមាជិកព្រឹទ្ធសភាចំនួន៦១រូប មានអាណត្តិ៦ឆ្នាំ។ ចំណែកឯព្រឹទ្ធសភានីតិកាលទី៤វិញ មានសមាជិកចំនួន៦២រូប ក្នុងនោះ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូបត្រូវបានជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀប និងសមាជិកព្រឹទ្ធសភា៥៨រូបទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកលមិនចំពោះ។ អង្គបោះឆ្នោត គឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសក្នុងតំណែង។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្មមុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ក្រៅពីនេះព្រឹទ្ធសភានៅមានមុខងារគាំទ្រចំនួន២ទៀត គឺមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន។ ព្រឹទ្ធសភាមានគណៈកម្មការជំនាញចំនួន១០ មានតួនាទី និងភារកិច្ចជាសេនាធិការឱ្យព្រឹទ្ធសភា ដើម្បីជួយជ្រោមជ្រែងព្រឹទ្ធសភាក្នុងការតាក់តែង



ឯកឧត្តម ម៉ែន ស៊ីផាន់ ឡើងធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា



ទិដ្ឋភាពក្នុងពិធីបទបង្ហាញ

និងប្រតិបត្តិច្បាប់ឱ្យកាន់តែប្រសើរឡើងក្រៅពីមុខងារទាំងបីនោះ ព្រឹទ្ធសភាបានចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងប្រទេសប្រកបដោយតម្លាភាព និងគណនេយ្យភាពយ៉ាងពិតប្រាកដ។

បន្ទាប់ពីបានទស្សនាខ្សែវីដេអូស្តីពីសមិទ្ធផលរយៈពេល ២០ឆ្នាំរបស់ព្រឹទ្ធសភា ស្តាប់បទបង្ហាញរបស់ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា។ បទបង្ហាញរបស់លោក **សុខ សុដានី** ជំនួយការឯកឧត្តម អគ្គលេខាធិការ និងកម្មវិធីសំណួរចម្លើយរួចមក សាស្ត្រាចារ្យ និងនិស្សិតបានអញ្ជើញទស្សនាកន្លែងសំខាន់ៗរបស់ព្រឹទ្ធសភា មានជាអាទិ៍៖ សាលប្រជុំពេញអង្គ សាលប្រជុំ

គណៈកម្មាធិការអចិន្ត្រៃយ៍ និងបណ្ណាល័យ ព្រមទាំងបានថតរូបអនុស្សាវរីយនៅក្នុងបរិវេណវិមានព្រឹទ្ធសភាផងដែរ។

(អត្ថបទ និងរូបភាព ធុន គឹមជី)



ឯកឧត្តម ម៉ែន ស៊ីផាន់ ថតរូបអនុស្សាវរីយជាមួយសាស្ត្រាចារ្យ និងនិស្សិត



សាស្ត្រាចារ្យ និងនិស្សិតអញ្ជើញទស្សនាសាលជំនួបសវនាការ និងសាលប្រជុំពេញអង្គព្រឹទ្ធសភា

**គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមមហាសន្និបាតសហភាព
អន្តរសភា (IPU) លើកទី១៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសអេស្ប៉ាញ**



ឯកឧត្តម យ៉ង់ សែម ជួបអគ្គលេខាធិការ IPU

ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានដឹកនាំ គណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៣ (IPU143) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដោយមានប្រតិភូចូលរួមសរុបចំនួន៩៣៦រូប មកពី១១៧ ប្រទេស។

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតនោះ គណៈ- ប្រតិភូសភាកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗ ដូចខាងក្រោម៖

១-កិច្ចប្រជុំអាស៊ានបូកបី(ASEAN+3) តាមប្រព័ន្ធនិម្មិត

(Zoom)

២-កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី- ប៉ាស៊ីហ្វិក(APG) តាមប្រព័ន្ធនិម្មិត(Zoom)

៣-កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៊ី(APA)

៤-ពិធីបើក និងបិទជាផ្លូវការ

៥-កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៨ (Governing Council 208)

៦-អង្គសន្និបាត (Assembly)

៧-ជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមអគ្គលេខា- ធិការសហភាពអន្តរសភា(IPU)

៨-ជំនួបពិភាក្សាការងារជាមួយនឹងគណៈកម្មការសិទ្ធិ- មនុស្ស នៃសមាជិកសភារបស់(IPU)

៩-កិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក (ASGP)

១០-កិច្ចប្រជុំបណ្តាញសភា នៃប្រទេសចលនាមិនចូល បក្សសម្ព័ន្ធ (Parliamentary network of Non-Aligned Movement)។

មហាសន្និបាត IPU លើកទី១៤៣នោះ ប្រព្រឹត្តទៅក្រោម ប្រធានបទស្តីពី “បញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះការ ជម្នះរបស់លទ្ធិប្រជាធិបតេយ្យលើការបែកបាក់ក្នុងសហ-



ឯកឧត្តម យ៉ង់ សែម អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IPU



ឯកឧត្តម យ៉ង់ សែម អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU ១៤៣

គមន៍ និងការកសាងសហគមន៍”។ មហាសន្និបាតបានអនុម័តឯកសារចំនួនបីដូចខាងក្រោម៖

១-របៀបវារៈបន្ទាន់ស្តីពី “ការប្រើប្រាស់ការគាំទ្ររបស់សភាពិភពលោកសម្រាប់សមធម៌ វ៉ាក់សាំងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩” ដែលស្នើដោយក្រុមប្រទេសនៅទ្វីបអាហ្វ្រិក។

២-សេចក្តីសម្រេចស្តីពី ការធ្វើច្បាប់ពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត។

៣-សេចក្តីប្រកាសទីក្រុងម៉ាឌ្រីដ (Madrid Declaration) ស្តីពី “បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចំពោះការជម្នះរបស់លទ្ធិប្រជាធិបតេយ្យលើការបែកបាក់ក្នុងសហគមន៍ និងការកសាងសហគមន៍”។

អំឡុងពេលចូលរួមមហាសន្និបាតគណៈប្រតិភូសភាកម្ពុជាបានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅ (General Debate) ក្រោមប្រធានបទស្តីពី “បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចំពោះការជម្នះរបស់លទ្ធិប្រជាធិបតេយ្យលើការបែកបាក់ក្នុងសហគមន៍ និងការកសាងសហគមន៍”។

ការចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី ១៤៣ និងកិច្ចប្រជុំពាក់ព័ន្ធរបស់គណៈប្រតិភូសភាកម្ពុជាគឺជាបេសកកម្មក្រៅប្រទេសលើកដំបូងចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩។ គណៈប្រតិភូសភាកម្ពុជាបាន



ទទួលជោគជ័យក្នុងការចូលរួមបំភ្លឺទៅកាន់សហភាពអន្តរសភា ឱ្យទទួលយកនូវស្ថានភាពពីការវិវឌ្ឍថ្មីៗក្នុងលំហប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនយោបាយនៅកម្ពុជា។ IPU បានទទួលបញ្ចូលនូវខ្លឹមសារសេចក្តីបំភ្លឺរបស់គណៈប្រតិភូសភាកម្ពុជា ដែលជាការបង្ហាញអំពីការប្រែប្រួលថ្មីៗទៅក្នុងអង្គសេចក្តី នៃសេចក្តីសម្រេចលើកនេះ។

(អត្ថបទ៖ ទេព មករា)

គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា

✧ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញ៖



-ប្រជុំពិភាក្សាការងារជាមួយនឹងឯកឧត្តម **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភា ស្តីពីការត្រៀមទៅចូលរួមហាសន្តបាតសហភាពអន្តរសភាលើកទី១៤៣ (IPU-143) នៅប្រទេសអេស្ប៉ាញ នាសាលប្រជុំពិសេសខាងជើង ព្រឹទ្ធសភា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

-ប្រជុំត្រួតពិនិត្យការងារជាមួយនឹងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។


✧នាថ្ងៃទី៧ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធាន និងឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញប្រជុំពិភាក្សាលើពាក្យបណ្តឹងរបស់ឯកឧត្តម **ឈិត គឹមយ៉ាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✧ឯកឧត្តម **ជារ សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យរបាយការណ៍សេចក្តី

ព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។



-ដឹកនាំគណៈកម្មការទី២ព្រឹទ្ធសភា ប្រជុំតាមប្រព័ន្ធនិម្មិត (Zoom) ជាមួយនឹងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីលោកជំទាវបណ្ឌិត **សោម គឹមស្នួត** អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងសហការី ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី១) នៅសាលប្រជុំគណៈកម្មការទី២ ព្រឹទ្ធសភា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពិនិត្យពិភាក្សា និងត្រៀមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់-

ត្រង់ឆ្នាំ២០២២


២-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់
រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធី-
សារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយ
វិវាទ។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ
ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ នៅសាលប្រជុំ
គណៈកម្មការទី៣ព្រឹទ្ធសភា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១
ដើម្បី៖

- ១-បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ
- ២-បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១
- ៣-បូកសរុបរបាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០២១
- ៤-ឆ្លងផែនការប្រតិបត្តិឆ្នាំ២០២២
- ៥-បញ្ហាផ្សេងៗ។



-អនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khopragade
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ពាព នៃសាធារណ-
រដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូល
ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំ
គណៈកម្មការទី៣ព្រឹទ្ធសភា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

✽លោកជំទាវ **ទី ឫវ៉ាស៊ី** ប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភា៖

-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) នៅ
សាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នាថ្ងៃទី៣០ ខែវិច្ឆិកា
ឆ្នាំ២០២១ ដើម្បីពិនិត្យពិភាក្សា និងត្រៀមផ្តល់យោបល់លើ
សេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន៖

- ១-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង
ឆ្នាំ២០២២
- ២-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់



រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធី-
សារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយ
វិវាទ។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា នៅ
សាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាថ្ងៃទី១៤ ខែធ្នូ
ឆ្នាំ២០២១ ដើម្បី៖

- ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៥
ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១
- ២-វាយការណ៍អំពីលទ្ធផលក្នុងជំនួបពិភាក្សាការងារ
រវាងឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្ម-
ការទី៥ព្រឹទ្ធសភាជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត
នៃសាធារណរដ្ឋឥណ្ឌាប៉ាគីស្ថានឯកឧត្តមឯកអគ្គ-
រដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកអគ្គរដ្ឋទូត
នៃសាធារណរដ្ឋភូមា
- ៣-វាយការណ៍ស្តីពី លទ្ធផលចូលរួមកិច្ចប្រជុំរវាងគណៈ-
កម្មការទី៧ព្រឹទ្ធសភា ជាមួយក្រសួងអប់រំយុវជន និង
កីឡា និងសេចក្តីវាយការណ៍ស្តីពី លទ្ធផលចូលរួម
កិច្ចប្រជុំរវាងគណៈកម្មការទី៧ព្រឹទ្ធសភាជាមួយនឹង
ក្រសួងទេសចរណ៍
- ៤-បូកសរុបរបាយការណ៍ស្តីពី លទ្ធផលកិច្ចប្រជុំ ASEP11,
ASEM13, IPU143 និងការចូលរួមប្រជុំត្រៀមរៀបចំ
កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក

លើកទី២៨ APPF-29
៥-បញ្ហាផ្សេងៗ។



-អនុញ្ញាតឱ្យកញ្ញា **ដេង គន្ធា** ស្ត្រីខ្មែរដំបូងសិក្សា
ជំនាញវិស្វកម្ម វិទ្យាសាស្ត្រសម្ភារនៅសហរដ្ឋអាមេរិក ចូល
ជួបសម្តែងការគូសម នៅគណៈកម្មការទី៥ព្រឹទ្ធសភា នា
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។



✽នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ **ហាន
សំរោង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ
ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា តាមប្រព័ន្ធ
និម្មិត (Zoom) នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
ដើម្បី៖

- ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការនៅ
ចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ ព្រឹទ្ធសភា
នីតិកាលទី៤
 - ២-ទូទាត់ចំណូល-ចំណាយថវិកាគណៈកម្មការប្រចាំ
ឆ្នាំ២០២១
 - ៣-ត្រៀមចុះបេសកកម្មរបស់គណៈកម្មការនៅខេត្ត
តាកែវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១
 - ៤-ពិនិត្យឆ្លងផែនការសកម្មភាពការងាររបស់គណៈ-
កម្មការសម្រាប់ឆ្នាំ២០២២
 - ៥-បញ្ហាផ្សេងៗ។
- ✽ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩

ព្រឹទ្ធសភាបានអញ្ជើញ៖

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា ដើម្បី
ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់
ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយ
វិវាទ តាមប្រព័ន្ធនិម្មិត (Zoom) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ
២០២១។



-ដឹកនាំគណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំជាមួយនឹង
តំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាង
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពី
ការពង្រឹងយន្តការដោះស្រាយវិវាទ តាមប្រព័ន្ធនិម្មិត (Zoom)
នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) នៅ
សាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា នាថ្ងៃទី៣០ ខែ
វិច្ឆិកា ឆ្នាំ២០២១ ដើម្បីពិនិត្យពិភាក្សា និងត្រៀមផ្តល់យោ-
បល់លើសេចក្តីព្រាងច្បាប់រួមមាន៖

- ១-ពិនិត្យពិភាក្សា និងត្រៀមឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- ២-ពិនិត្យពិភាក្សា និងត្រៀមឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការ
គ្រប់គ្រងឆ្នាំ២០២០
- ៣-ពិនិត្យពិភាក្សា និងត្រៀមឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន

ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ
៤-បញ្ហាផ្សេងៗ។



✽ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ម៉ែម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពី សកម្មភាព និងលទ្ធផលការងារគណៈកម្មការប្រចាំខែធ្នូ និងរបាយការណ៍បូកសរុបសកម្មភាពឆ្នាំ២០២១ ព្រមទាំងលើកទិសដៅការងារបន្តនៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។




✽ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ខៀវ មុត** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នៅសាលប្រជុំគណៈកម្មការទី១ វិមានព្រឹទ្ធសភា។

✽ ឯកឧត្តម **អាយ ខន** ប្រធានស្តីទីគណៈកម្មការ



ទី៦ព្រឹទ្ធសភា៖

- បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២២ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។



- និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយនឹងសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអនុញ្ញាតឱ្យឯកឧត្តម **អេមដាយ គីនដាវង្ស** ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។



✽ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជាមួយនឹងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីពិនិត្យ និងត្រៀមចូលរួមអនុវត្តផែនការប្រតិបត្តិឆ្នាំ២០២២ និងការអនុវត្តការងាររបស់លេខាធិការដ្ឋានអមគណៈកម្មការទី៧ព្រឹទ្ធសភា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

សមាជិក សមាជិកាព្រឹទ្ធសភាបំពេញការងារនៅតាមបណ្តាភូមិភាគទាំង



✽ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ជាន់ លេង្គ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ (រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ ស្តីពីការងារត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

- ទទួលជួបជាមួយនឹងក្រុមអ្នកវិនិយោគទុនមកពីប្រទេសចិនដែលមកសិក្សាលេងយល់នៅក្នុងតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យអចលនទ្រព្យ កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

- ជួបសំណេះសំណាល សួរសុខទុក្ខ និងដឹកនាំក្រុមការងារចុះពិនិត្យការងាររៀបចំដាក់ប្រព័ន្ធលូ ដើម្បីដោះជំនន់ទឹកភ្លៀង នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធី-សែនជ័យ ព្រមទាំងជួបសំណេះសំណាល សួរសុខទុក្ខកម្មករ និងចុះពិនិត្យមើលទំនប់ទឹក និងពង្រីកទំនប់ទឹកថ្មីបន្ថែមទៀត ដើម្បីស្ទាក់ទឹកទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែវិច្ឆិកា និងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។

- ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ និងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក អគ្គិសនី ប្រាសាទព្រះវិហារជានិមិត្តរូប និងបារាយណ៍ទឹក នៅតំបន់អភិវឌ្ឍន៍កសិទេស-ចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនជ័យ ស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ នាថ្ងៃទី២ និងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

- ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមការងារសាងសង់ស្ពានថ្មី នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

- ជួបសំណេះសំណាល សួរសុខទុក្ខ និងចុះបង្ហាត់បង្រៀនកម្មករអំពីរបៀបថែទាំដំណាំផ្សេងៗ ព្រមទាំងចុះដឹកនាំក្រុមអ្នកបច្ចេកទេសសំណង់ និងក្រុមការងារគ្រឿងចក្រចុះដាក់លូ ដើម្បីដោះជំនន់ទឹកភ្លៀងនៅក្នុងតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

- នាំយកសត្វពពែចិញ្ចឹមនៅកសិដ្ឋានចំនួន៥០ក្បាលជូនតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីផ្តល់ជូនសហគមន៍ ក្រោមឱវាទជួរទន្លេមេគង្គសម្រាប់ចិញ្ចឹមបន្តពូជនៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។



✽ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ **ទី ឫវ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងចែកជូនប្រជាជនវ័យចំណាស់ទូទាំងស្រុកពញាឮ ខេត្តកណ្តាល ចំនួន៩៨៣នាក់ ដោយម្នាក់ៗទទួលបាន៖ ភ្លយ១ និងថវិកាមួយចំនួន។

✽ ឯកឧត្តម **ម៉ុង ជីមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖

- ជួបសំណេះសំណាល និងសួរសុខទុក្ខប្រធានភូមិ ក្រុមប្រឹក្សាសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។



កញ្ចៀច ខេត្តព្រៃវែង។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និងលោកចៅសង្កាត់ស្មោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីសភាពការណ៍រួមនៅក្នុងមូលដ្ឋាន នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

✽នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញនាយកអាររងា ចំនួន៤០០អារ ភ្ជាប់ចំនួន១០០ភ្ជួយ ទឹកត្រី ១៥០យួរ ទឹកស៊ីអ៊ីវ១៥០យួរ ជូនថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវៈភាពខ្វះខាតក្នុងខេត្ត។



-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សា និងលោកចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីសភាពការណ៍រួមនៅក្នុងមូលដ្ឋាន និងចូលរួមអបអរសាទរការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

✽នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន ១៩៧នាក់ នៅឃុំត្រពាំងវែង ព្រមទាំងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរឃុំ និងប្រជាពលរដ្ឋក្រីក្រចំនួន២០៩នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

✽នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ **មាន សំរោង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនតាជី យាយជី ព្រមទាំងប្រជាពលរដ្ឋចាស់ជរាចំនួន៨៧នាក់ រស់នៅភូមិមានជ័យ ព្រមទាំងនាំយកចង្កាន់ ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅវត្តមានជ័យ និងវត្តកណ្តាច ស្ថិតក្នុងភូមិមានជ័យ ឃុំចុងអំពិល ស្រុក

✽នាថ្ងៃទី៤ និងទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម



ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាយុត្តាធិការ ស្រុកត្រាំកក់ ខេត្តតាកែវ។

✽ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ស្រុកពាមជរ ខេត្តព្រៃវែង ប្រចាំខែធ្នូ ជាពិសេសការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាយុត្តាធិការ សង្កាត់ អាណត្តិទី៥ និងទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្តទៅខាងមុខ។

✽ ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤បានអញ្ជើញ៖

- ជាអធិបតីភាពក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាយុត្តាធិការ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។



- ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រៀបចំពិធីសំណេះសំណាលការងារជាមួយនឹងក្រុមប្រឹក្សាយុត្តាធិការ សៀមរាប ប៉ុស្តិ៍ឆត្របាលរដ្ឋបាលឃុំ នៅស្រុកប្រាសាទបាគង ស្តីពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងកង្វល់ ការប្រឈម តម្រូវការ និងសំណូមពរជុំវិញការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយផ្ដោតសំខាន់លើការងារផ្តល់

សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ការកែតម្រូវអត្តរាវិទ្យក្នុងអត្រានុកូលដ្ឋាន មូលនិធិឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅសាលប្រជុំសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ។



✽ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ឈឹម គឹមហាត** អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាវរងាចែកជូនប្រជាពលរដ្ឋចាស់ជរា នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

✽ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ នៅទូទាំងខេត្ត នៅខេត្តកោះកុង។

✽ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



- ចូលរួមប្រជុំជាមួយនឹងមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍អំពីលទ្ធផលការងារពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត ការជំរុញ និងលើកទឹកចិត្តប្រជា-

ពលរដ្ឋឱ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតស្របតាមការណែនាំរបស់ គ.ជ.ប. នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។



-ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សា និងចៅសង្កាត់ទាំង ១០ នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់លទ្ធផលការងារខែវិច្ឆិកា និងទិសដៅសម្រាប់ខែធ្នូ ឆ្នាំ២០២១ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។



-ចូលរួមប្រជុំ និងពិគ្រោះយោបល់ជាមួយនឹងប្រធានសមាគមមនុស្សចាស់ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។



-ជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រធាន អនុប្រធាន និងសមាជិកភូមិ នៅសាលាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

-ចូលរួមជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌ-

ទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។



-ចូលរួមជាមួយនឹងក្រុមប្រឹក្សាសង្កាត់ និងប្រធានភូមិ១២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូបង្ហូរទឹក បច្ចុប្បន្នសម្រេចបាន៧៥ភាគរយ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

✽នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋរស់នៅឃុំដំណាក់អំពិល ព្រមទាំងអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំសាលាស្រុកអង្គស្នួល និងសមាជិកក្រុមប្រឹក្សាឃុំដំណាក់អំពិល ដើម្បីឈ្វេងយល់អំពីការវិវឌ្ឍ បញ្ហាប្រឈម និងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៅសាលាឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

✽នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារអំពីការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងចុះសួរសុខទុក្ខគ្រួសារក្រីក្រចាស់ជរាចំនួន៦គ្រួសារ នៅឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំធម្មតាអរ ដើម្បីឈ្វេងយល់អំពីលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតការងារសង្គម ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានានា ដែលជាកង្វល់របស់ប្រជាជនក្នុងមូលដ្ឋាន និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២២-២០២៧

ព្រមទាំងអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន២៩នាក់ អាជ្ញាធរឃុំចំនួន៧នាក់ ប្រធានភូមិចំនួន១០នាក់ នៅឃុំ ធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១។



-ជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំទំព័រមាស ដើម្បី ឈ្វេងយល់អំពីលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ការងារ សង្គម ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហា នានា ដែលជាកង្វល់របស់ប្រជាជនក្នុងមូលដ្ឋាន និងរៀបចំ គោលនយោបាយអភិវឌ្ឍន៍ឃុំឆ្នាំ២០២២-២០២៧ ព្រម- ទាំងជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន២២នាក់ អាជ្ញា- ធរឃុំចំនួន៧នាក់ នៅឃុំទំព័រមាស ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។



-ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរឃុំស្វាយចចិប ដើម្បីឈ្វេងយល់អំពីលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ការងារសង្គម ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហានានា ដែលជាកង្វល់របស់ប្រជាជនក្នុងមូលដ្ឋាន និង រៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២២-២០២៧ ព្រមទាំងជួបសំណេះសំណាល និងនាំយកអំណោយទៅ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៧៥នាក់ អាជ្ញាធរឃុំចំនួន៧នាក់ នៅសាលាឃុំស្វាយចចិប ស្រុកបរ-

សេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

✽នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូល- រួមជាកិត្តិយសក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករ កំរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡា- ហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា- ផ្ទៃ នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

✽នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជា អធិបតីភាពក្នុងកិច្ចប្រជុំព្រៀងរៀបចំដំណើរការត្រួតពិនិត្យ ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំអាណត្តិទី៥ នៅសាលាឃុំព្រៃយុថ្កា ខេត្ត តាកែវ។



✽នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តផែនការសកម្ម- ភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុម- ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំ សាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការ- គណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែក
អំណោយជូនលោកតា លោកយាយ ចាស់ជរាវ័យ៨០ឆ្នាំ
ឡើងចំនួន៥៦៧នាក់ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមឃ័ន** ឧបនាយករដ្ឋមន្ត្រី ដោយក្នុងម្នាក់ៗទទួលបាន
អាវរងា១ ភួយ១ ក្រមា១ ប្រេងកូឡា១ដប គ្រឿងឧបភោគ
បរិភោគ និងថវិកាមួយចំនួន នៅស្រុកភ្នំស្រុក ខេត្តបន្ទាយ-
មានជ័យ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។



-ចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែក
អំណោយជូនលោកតា លោកយាយចាស់ជរា ក្រោមអធិប-
តីភាពឯកឧត្តម **កែ គឹមឃ័ន** ឧបនាយករដ្ឋមន្ត្រី ដោយ
ក្នុងម្នាក់ៗទទួលបានអាវរងា១ ភួយ១ ក្រមា១ ប្រេងកូឡា
១ដប គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន នៅក្រុង
សិរីសោភ័ណ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្ម-
ការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-
បរិភោគ រួមមាន៖ មី ប្រេងឆា ទឹកត្រី ទឹកដោះគោ និងស្ករ-ស
ទៅចែកជូនបងប្អូនប្រជាពលរដ្ឋឥស្លាមដែលប្រកបរបរ
នេសាទត្រីនៅតាមដងទន្លេមេគង្គ នាថ្ងៃទី២៧ ខែវិច្ឆិកា
ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកអង្ករចំនួន១០តោន និង

ម៉ាស់ចំនួន៤០.០០០ម៉ាស់ ជាអំណោយរបស់សមាគម
ប្រភពល្អកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋចំនួន៤០០
គ្រួសារ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ
២០២១។



-ចុះសួរសុខទុក្ខជួបសំណេះសំណាល និងចូលរួមថ្វាយ
បង្គំនៅថ្ងៃសុក្រជាមួយនឹងបងប្អូនសាសនិកឥស្លាម ព្រម-
ទាំងប្រគល់ផ្ទាំងអំពូលភ្លើងសូឡាប្រើដោយពន្លឺព្រះអាទិត្យ
ចំនួន៦ផ្ទាំង និងថវិកាជូនដល់វិហារឥស្លាមនៅភូមិដង-
កាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០
ខែធ្នូ ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខ និងជួបប្រជុំ ព្រមទាំងឧបត្ថម្ភថវិកាមួយ
ចំនួន និងម៉ាស់១ប្រអប់ ជូនដល់សមាជិកក្រុមប្រឹក្សាឃុំ
ជំនីក ស្រុកក្រចេះឆ្នារ ខេត្តត្បូងឃ្មុំ និងឧបត្ថម្ភអំពូលប្រើពន្លឺ
ព្រះអាទិត្យ(អំពូលសូឡា) ចំនួន២ឈុត សម្រាប់ប្រើប្រាស់
ដាក់បំភ្លឺសាលាឃុំ និងជួយឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន៣០បារ
ដែលជាការជួយឧបត្ថម្ភពីសមាគមប្រភពល្អកម្ពុជា និង
សាលាហាជ្វីហ្វីក្រីជំនីក នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

✽នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **គឹម ឆា**
លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូល-
រួមបុណ្យសពលោក **អ៊ុន សារឿន** សមាជិកក្រុមប្រឹក្សាឃុំ
គោកព្រីង នៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយ-
រៀង។

✧ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងវាយតម្លៃ ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសាលប្រជុំសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។



-នាំយកអំណោយរបស់ឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី រួមមាន៖ អាវរងា ភួយ ក្រមា ប្រេងកូឡា តែកញ្ចប់ ស្ករ-ស អំបិល ទឹកដោះគោ និងថវិកាមួយចំនួនជូនដល់លោកយាយ លោកតា ចាស់ជរា ចំនួន១១០នាក់ រស់នៅឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

✧លោកជំទាវ **ម៉ុ សឡាប័** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៤៣គ្រួសារ រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខសមាជិកក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំ និងសមាជិកភូមិ នៅសាលាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។



✧នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលស្រុកអូររាំងឌី ដឹកនាំដោយលោក **ទួន ម៉ីន្ទ្រាន** អភិបាល នៃគណៈអភិបាលស្រុកអូររាំងឌី ដើម្បីឈ្វេងយល់អំពីការត្រៀមលក្ខណៈចូលរួមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង៧ នៃស្រុកអូររាំងឌី ស្ថិតនៅសាលាស្រុកអូររាំងឌី ខេត្តក្បួងឃ្មុំ។

✧នាថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ទុំ ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងស្រុកដងទង់ និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

✧ឯកឧត្តម **ប្រឹច គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង២.១៥៧ម៉ែត្រ ទទឹង៤,៥០ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ នៅភូមិដីលើ ឃុំពាមកោះស្នា ដែលជាអំណោយរបស់ឯកឧត្តម **ហ៊ុន ណេង** អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងនាំយកស៊ីម៉ង់ត៍ចំនួន២តោន ឧបត្ថម្ភដល់ការកសាងប៉ុស្តិ៍-

រដ្ឋបាលឃុំព្រែកបាក់ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

-ជាអធិបតីភាពក្នុងពិធីចែកអាវរងា និងស្បៀងជូនដល់ ប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាតចំនួន១៦២នាក់ ដោយក្នុងម្នាក់ៗទទួលបានអាវរងា១ និងអង្ករ២៥គីឡូក្រាម នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ ថវិកាដល់កុមារកំព្រា និងប្រជាពលរដ្ឋចាស់ជរាចំនួន១៣ នាក់ នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត និងភូមិ ត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នា រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំភូមិ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំឥស្លាម ស្តីពីតម្លៃសុខភាពដែលតម្រូវឱ្យប្រជាជនអនុវត្តតាមវិធាន- ការរបស់ក្រសួងសុខាភិបាល (បីកុំបីការពារ) និងតម្លៃសន្តិ- ភាព ស្ថិរភាពសង្គម នៅភូមិព្រៃថ្លង់ ឃុំព្រៃថ្លង់ ស្រុកទឹក- ឈូ ខេត្តកំពត នាព្រឹកថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១។

-ចូលរួមចែកអំណោយជូនប្រជាពលរដ្ឋដែលរងផល ប៉ះពាល់ដោយជំងឺកូវីដ-១៩ចំនួន១៨០គ្រួសារ ដោយក្នុង មួយគ្រួសារៗទទួលបាន៖ អង្ករ មី ទឹកត្រី ប្រេង ស្ករ-ស និង ត្រីខដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេស អាជីម៉ង់ នៅភូមិទី១២ខាងត្បូង សង្កាត់អណ្តូងខ្មែរ ខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខគ្រូបង្រៀនខ្មែរ ឥស្លាម និងចូលរួមប្រជុំបូកសរុបលទ្ធផលការងារគ្រូបង្រៀន ប្រចាំឆ្នាំ២០២០ និងឆ្នាំ២០២១ ព្រមទាំងលើកទិសដៅ សម្រាប់ឆ្នាំ២០២២ នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

-ដឹកនាំក្រុមការងារយុវជន ស.ស.យ.ក. ខេត្ត ក្រុង ចុះ ជួបសំណេះសំណាល សួរសុខទុក្ខលោក **ម៉ាត់ ហ៊ុម** សមា- ជិកក្រុមប្រឹក្សាសង្កាត់ព្រែកត្នោត ក្រុងបូកគោ ដែលកំពុង សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា- ពលរដ្ឋខ្មែរឥស្លាម នៅភូមិម៉ាក់ប្រាង ឃុំកំពង់ត្រែង ស្រុក ទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

✽ឯកឧត្តម **សត នាឌី** សមាជិកគណៈកម្មការ ទី៤ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ ភ្លយ១ ក្រមា១ និង ថវិកាមួយចំនួន នៅភូមិត្របែក ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនលោកតា លោកយាយ ដែលមានជីវភាពខ្វះខាតចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានអាវរងាមួយ នៅ ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

✽លោកជំទាវ **ឃុន ឃុនឌី** សមាជិកគណៈកម្មការ ទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកចង្កាន់ប្រគេនព្រះសង្ឃចំនួន១៧០អង្គ ដែល និមន្តមកសិក្សារៀនសូត្រ និងទេយ្យវត្ថុ ព្រមទាំងបច្ច័យ កសាងមួយចំនួនប្រគេនព្រះទេពសត្តាបារមីព្រះមេគណ ខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឆ្នើយសំរះ(ហៅ វត្តកំពង់ធំ) ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។



-ជួបសំណេះសំណាល សួរសុខទុក្ខលោកមេឃុំ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិ និងសមាជិកភូមិសរុបចំនួន៧០នាក់ ដើម្បីស្តាប់របាយការណ៍នៃការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងឧបត្ថម្ភដល់សមាជិកនៃអង្គពិធីដោយក្នុងម្នាក់ៗទទួលបានក្រមាចំនួន១ សារុងចំនួន១ និងថវិកាមួយចំនួន នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។



*នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនលោកយាយ លោកតាចាស់ជរាក្រីក្រចំនួន២០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករម្សៅ២៥គីឡូក្រាម មី១កេស ភួយចំនួន១ ក្រមាចំនួន១ និងថវិកាមួយចំនួននៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

*ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីបូជាសពមហាឧបាសិកា **ស ស៊ីន** បងស្រីបង្កើតរបស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅវត្តបទុមវតី រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ ចំនួន៣០បន្ទប់ ក្រោមអធិបតីភាពដ៏

ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

-ចូលរួមចែកអារវាងចំនួន១៣០អារ និងភួយចំនួន២០ ជូនលោកតា លោកយាយ ក្នុងរដូវរងា នៅស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងគ្រួសារដែលមានជីវភាពខ្វះខាតដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ចំនួន១០៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ម៉ាស់មួយចំនួន នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខលោក **សុគន្ធ** (ហៅគី) អតីតមេឃុំសំឡូត និងភរិយា ដែលមានជំងឺប្រចាំកាយ នៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែធ្នូ ២០២១។

*នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ និងចូលរួមមតិ ដើម្បីសម្រេចឱ្យបានការបោះឆ្នោតស្ថាប័នលើបេក្ខភាពរបស់បេក្ខជនត្រឹមដំណាច់ខែធ្នូ នៅស្រុកសំរោង ខេត្តតាកែវ។

*នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងមេឃុំ ប្រធានភូមិ និងប្រជាពលរដ្ឋចំនួន៧៥នាក់ នៅភូមិថ្នល់កែង និងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងស្តាប់របាយការណ៍លទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលស្រុក សម្រេចបាននាពេលកន្លងទៅ ស្ថិតនៅសាលាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

*ឯកឧត្តម **អ៊ិន លាងហ្វឺ** សមាជិកគណៈកម្មការ



ទី៧ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំព្រៃត្រី និងប្រធាន ភូមិទាំង៥ ចំណុះឃុំ ដើម្បីក្តាប់សភាពការណ៍ទូទៅក្នុងឃុំ និងការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ស្ថិតនៅសាលាប្រជុំសាលា ឃុំព្រៃត្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងឧបត្ថម្ភ អាល់កុល ម៉ាស់ និង ថវិកាមួយចំនួនជូនក្រុមប្រឹក្សាទាំង៩ឃុំ ចំណុះស្រុកសាម- គ្គីមានជ័យចំនួន៥៥រូប ដើម្បីស្តាប់របាយការណ៍អំពីសភាព- ការណ៍ទូទៅរបស់រដ្ឋបាលឃុំ ស្ថិតនៅសាលាស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ផងដែរ។



✽នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **អ៊ិន លាង ឃ្វី** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងឯកឧត្តម **សាយ មុនីន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បាន អញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំទាំង៩ឃុំ ចំណុះ ស្រុកទឹកជុំស សរុបចំនួន៥១រូប ដើម្បីស្តាប់របាយការណ៍ អំពីសភាពការណ៍ទូទៅរបស់ស្រុក ស្ថិតនៅសាលាប្រជុំ សាលាទឹកជុំស ខេត្តកំពង់ឆ្នាំង។

✽នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួម ជាមួយនឹងថ្នាក់ដឹកនាំសមាគមរាជសីហ៍ចូលជួបសំណេះ-

សំណាលជាមួយនឹងឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ និងនាយកអំណោយជាអង្គរ ទឹកបរិសុទ្ធ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស៊ីនសម្លាប់មេរោគចំនួន១គ្រឿង ថ្នាំពេទ្យ៣កេស អាល់កុល និងម៉ាស់ ជូនរដ្ឋបាលខេត្តឧត្តរ- មានជ័យ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងសម្រាប់ រួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តឧត្តរមានជ័យ។

✽ឯកឧត្តម **សាយ មុនីន** សមាជិកគណៈកម្មការ ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ជាគណៈអធិបតីក្នុងកិច្ចប្រជុំជាមួយនឹងបេក្ខភាព និង អង្គបោះឆ្នោតក្នុងឃុំជូនតី ស្រុកពញាព្រែក ខេត្តត្បូងឃ្មុំ នា ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខលោក **ព្រាម ឆ័យ** អតីតមេឃុំជូនតី ដែលកំពុងសម្រាកព្យាបាលជំងឺដោយ សារតែជួបគ្រោះថ្នាក់ចរាចរណ៍ នៅគេហដ្ឋានស្ថិតក្នុងឃុំ ជូនតី ព្រមទាំងចុះពិនិត្យមើលប្រព័ន្ធលូរំដោះទឹកនៅជុំវិញ បរិវេណអនុវិទ្យាល័យជូនតី និងបន្តពិនិត្យអំពីវឌ្ឍនភាព វត្ត ព្រៃអង្គរក្រៅ ដែលកំពុងធ្វើការជួសជុលដំបូលឡើងវិញ នៅឃុំជូនតី ស្រុកពញាព្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១។

✽នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីសង្កេតការណ៍ការបោះ- ឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សម្រាប់ ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។



✽នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ **ឯម ឆន្ទាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បាន អញ្ជើញនាយកទេយ្យទាន និងបច្ច័យមួយចំនួនទៅវេរ ប្រគេនព្រះសង្ឃគង់នៅវត្តព្រះឥន្ទកោសា និងវត្តព្រះឥន្ទ- កោសិយ៍ នៅឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៦រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ៥០២ថ្ងៃ និងការប្រកាសយុទ្ធនាការផ្សព្វផ្សាយ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ **ឱ សុខុម** សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅគេហដ្ឋាននៃសពលេខ ១១១B ផ្លូវលេខ ២ ភូមិឡូត៍ដូ ខេត្តព្រះវិហារ។



✽ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ង៉ា ជេដ្ឋ**

ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកក្រុមការងារទទួលបន្ទុកការសើសើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យនិងពិភាក្សាសេចក្តីព្រាងស្តីពី ការសើសើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង (APF) តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលាពិសេស នៃវិមានព្រឹទ្ធសភា ដែលផ្សាយចេញពីទីក្រុងប៉ារីសប្រទេសបារាំង។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

- ចូលរួមពិធីបូជាសពឧបាសិកា **ភឹម អូន** ម្តាយមីងបង្កើតរបស់ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** នៅភូមិថ្មី ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

- ចូលរួមជាភិក្ខុយសក្តងពិធីសម្ពោធសណ្ឋាគារ ហៃយ៉ាត់វីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅអគារលេខ៥៥ ផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

✽ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីបើកអនុសំវ័យរួមហាសន្តិបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ព.ស.២៥៦៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុមុខ។



✽នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ **ហាន សំអេន** ប្រធាន និងលោកជំទាវ **ម៉ុំ សណ្តាន់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមនារីជាចៅសង្កាត់ ចៅសង្កាត់រង ប្រធានភូមិ និងយុវជននៅតាមភូមិទាំង៦ ក្នុងសង្កាត់និរោធិ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅគេហដ្ឋានរបស់លោកជំទាវ **ហាន សំអេន** ស្ថិតក្នុងបុរីប៉េងហ្លួត សង្កាត់និរោធិ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

✽លោកជំទាវ **ហាន សំអេន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំចំពោះកិច្ច (Ad-hoc) នៃវេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិក ទទួលបន្ទុកសុខភាពពិភពលោក ក្រោមប្រធានបទ “COVID-19 និងការយកចិត្តទុកដាក់អំពីសុខុមាលភាព បឋមនាពេលអនាគត” តាមប្រព័ន្ធនិម្មិត (Zoom) នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។



-ដឹកនាំក្រុមសមាជិកព្រឹទ្ធសភា ដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពលលោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅគេហដ្ឋានសព លេខ១១B ផ្លូវលេខ២ ភូមិឡូត៍ដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

✽នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញសួរសុខទុក្ខឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាប្រធានក្រុមសមាជិក



ព្រឹទ្ធសភាក្រុមទី៣ ដែលបានត្រឡប់មកពីសម្រាកព្យាបាលជំងឺនៅប្រទេសថៃ នៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

✽ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមប្រជុំពិភាក្សាការងារអំពីការត្រៀមចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៩ ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយវិបត្តិជំងឺកូវីដ-១៩” ក្រោមអធិបតីភាពឯកឧត្តម **ស្នួល យ៉ាវ៉ា** ប្រធានគណៈកម្មការទី៥រដ្ឋសភា នៅសាលបាយ័ន រិមានរដ្ឋសភា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។



-ចូលរួមប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF) តាមប្រព័ន្ធនិម្មិត (Zoom) ក្រោមមូលបទ

“តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយវិបត្តិជំងឺកូវីដ-១៩” នៅសាលប្រជុំវិមានរដ្ឋសភា នាថ្ងៃទី១៣ ទី១៤ និង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

-ប្រជុំពិភាក្សាការងារជាមួយនឹងលោក **ដាវ៉ាវិទូ គឹម យាត** នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី PCAsia តាមប្រព័ន្ធនិម្មិត (Zoom) នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១។


✽នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន-ស៊ីដាង** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញចូលរួម ជាភិក្ខុយសក្តានុពលក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវ ជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨ គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ខេត្តព្រៃវែង ដល់ច្នល់ទទឹង ចំណុចប្រសព្វ ផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបារាយណ៍កើត សង្កាត់ បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការ ទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបពិភាក្សាការងារជាមួយនឹងលោក **Fahad Ur Reham** ការធារីតំណាងស្ថានទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភា ទាំងពីរដែលទើបនឹងបង្កើតថ្មីៗ នៅស្ថានទូតសាធារណរដ្ឋ ឥស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

-ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **Sudirman**



Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាទាំងពីរ ដែលបាន បង្កើតឡើង នៅស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។



-ជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ **Ayda Unlu** ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រ កម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ- ប្រតិបត្តិការទ្វេភាគីរវាងសភាទាំងពីរ ដែលបានបង្កើតឡើង នៅស្ថានទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។



-ចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៩ ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹង

ភាពធន់ក្រោយយុគសម័យកូវីដ-១៩» ក្រោមអធិបតីភាព
ឯកឧត្តម **សួស យ៉ាវ៉ា** ប្រធានគណៈកម្មការទី៥រដ្ឋសភា
នៅសាលប្រជុំបាយ័ន វិមានរដ្ឋសភា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ
២០២១។



-ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Pengiran
Kasmihan Bin Pengiran Haji Tahir ឯកអគ្គរាជទូតព្រុយ-
ណេប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតព្រុយណេ
ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។



-ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Eldin Hunaini
Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជា-
ណាចក្រកម្ពុជា នៅស្ថានទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណា-

ចក្រកម្ពុជា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

✽នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ **ជា
ប័ន្ទទេវី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបាន
អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេច
ក្រុមព្រះ **នរោត្តម រណឫទ្ធិ** ព្រះប្រធានក្រុមឧត្តមប្រឹក្សា
ផ្ទាល់ព្រះមហាក្សត្រ នៅព្រះរាជដំណាក់សម្តេចក្រុមព្រះ
ស្ថិតនៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ។



✽នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម
អ៊ិន លាងហ្វី សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាបាន
អញ្ជើញចូលរួមជាភិក្ខុយសក្តុងពិធីបិទអនុសំវត្ថុរមហា-
សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ព.ស.២៥៦៥
ក្រោមអធិបតីភាពលោកជំទាវភិក្ខុសង្ឃហបណ្ឌិត **ម៉ែន
សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង
ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅសាលសន្និ-
សិទ្ធជតុមុខ។

ការទទួលពាក្យបណ្តឹង

✽នៅក្នុងខែធ្នូ ឆ្នាំ២០២១នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង
ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន១ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន១ករណី និងកំពុងពិនិត្យសិក្សាចំនួន
៤ករណី ឆ្លើយបត់ទៅម្ចាស់បណ្តឹងចំនួន១ករណី និងទទួលលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹងពីស្ថាប័ន
ពាក់ព័ន្ធចំនួន១ករណី ព្រមទាំងទទួលឯកសារជូនជ្រាបពីក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនគណៈកម្មការនានារបស់
ព្រឹទ្ធសភាចំនួន១២ករណី។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២១



ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម ឡោក នាយ អគ្គលេខាធិការរងព្រឹទ្ធសភា

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការ- ដ្ឋានព្រឹទ្ធសភាប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពី ប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាងជើង នៃវិមានព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពី សភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រម- ទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការ-

ដ្ឋានព្រឹទ្ធសភាក្នុងខែវិច្ឆិកាដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បានបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាធំហានៗឡើង វិញតាមគន្លងប្រក្រតីភាពថ្មី ដោយរៀនរស់ជាមួយនឹង កូវីដ-១៩។ ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ ដោយបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានយ៉ាងល្អប្រសើរ។ ជាពិសេស អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពលើ មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ដោយ បានផ្តល់សេវាជូនគណៈកម្មការនានារបស់ព្រឹទ្ធសភា ចុះ បំពេញបេសកកម្ម ជួបសវនាការការងារជាមួយនឹងក្រសួង ស្ថាប័ននានា ព្រមទាំងអមដំណើរសមាជិកព្រឹទ្ធសភាចុះជួប



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ

សំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ព្រមទាំងផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអប់រំប្រជាពលរដ្ឋឱ្យរៀនសូត្រក្នុងបរិបទនៃជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ និងបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ព្រមទាំងប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្រុងនានា។ ចំពោះមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំ និងចាត់ចែងបានយ៉ាងល្អប្រសើរជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធ-

សភា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូជាតិ និងអន្តរជាតិ ព្រមទាំងកិច្ចប្រជុំនានាប្រព្រឹត្តទៅដោយរលូន។ សម្រាប់ទិសដៅការងារខែធ្នូខាងមុខ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភាឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ លើមុខងារទាំង៥របស់ព្រឹទ្ធសភា ព្រមទាំងណែនាំឱ្យគ្រប់អង្គភាព និងមន្ត្រីរាជការទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងបន្តចូលរួមអនុវត្តវិធានការ “៣ការពារ ៣កុំ” ឱ្យបានល្អប្រសើរ។
(អត្ថបទ៖ និងរូបភាព៖)



ទិដ្ឋភាពប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ

**ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា
ស្តីពីទិដ្ឋភាពទូទៅនៃទំនួលខុសត្រូវរបស់សភាក្នុងការពង្រឹងស្ថាប័ន**



ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា

នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបិទសិក្ខាសាលាស្តីពី ទិដ្ឋភាពទូទៅនៃទំនួលខុសត្រូវ របស់សភាក្នុងការពង្រឹងស្ថាប័ន តាមប្រព័ន្ធនិម្មិត(Zoom) នៅសាលពិសេស៣ វិមានព្រឹទ្ធសភា។

ពិធីបិទអង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅដោយមានការ អញ្ជើញចូលរួមពីលោក **គឹម យ៉ាត ជារ៉ាទ្ធ** នាយកប្រតិ- បត្តិ PCAsia ឯកឧត្តមសមាជិកសភា សមាជិក AIPA និង លោក លោកស្រីជាសិក្ខាកាមមកពីព្រឹទ្ធសភាបារាំង និង រដ្ឋសភាអង់គ្លេស រដ្ឋសភាអាល្លឺម៉ង់ សភាស៊ុយអែត ព្រឹទ្ធ- សភា និងរដ្ឋសភាកម្ពុជា។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើង ដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តជាក់- ស្តែងរបស់សភាលើមុខងារនីតិកម្ម មុខងារតំណាង និង ការត្រួតពិនិត្យ ព្រមទាំងការទូតសភា។ ទាំងអស់នេះ គឺជា ចំណេះដឹង និងបទពិសោធន៍ដ៏មានសារៈសំខាន់សម្រាប់ឱ្យ បុគ្គលិកសភាយកទៅអនុវត្តក្នុងពេលបំពេញការងារជូន សភានីមួយៗ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានសម្តែងនូវការ កោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាម ក្នុងរយៈពេល ៣សប្តាហ៍កន្លងទៅនេះ គឺជាការឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្ត និងបំណងប្រាថ្នាដ៏ជឿជាក់ក្នុងការអភិវឌ្ឍ និង ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីជាអត្ថប្រយោជន៍សម្រាប់ សភានីមួយៗ និងជាឱកាសក្នុងការកសាងទំនាក់ទំនង ជាមួយនឹងសមាជិកសភា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាល-

ជ្រៅចំពោះមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) និងលេខា- ធិការដ្ឋាន AIPA ដែលបានរៀបចំសិក្ខាសាលាដ៏មានសារ សំខាន់នេះ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេលបីសប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១។

(អត្ថបទ និងរូបភាព ធុន គឹមជី)



ទិដ្ឋភាពក្នុងពិធីបិទសិក្ខាសាលា

អគ្គលេខាធិការព្រឹទ្ធសភាអញ្ជើញចូលរួមកិច្ចប្រជុំសមាគម
អគ្គលេខាធិការសភាពិភពលោក (ASGP)



ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក (ASGP)

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៣ (IPU-143) នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក (ASGP) ក្រោមអធិបតីភាពឯកឧត្តម Philippe Schwab អគ្គលេខាធិការសភាសហព័ន្ធស្វីស និងជាប្រធានសមាគមអគ្គលេខាធិការសភាពិភពលោក (ASGP)។

អង្គប្រជុំបានពិភាក្សា និងធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់ៗមួយចំនួនមានដូចជា៖

- ១-កិច្ចពិភាក្សាទូទៅស្តីពី តើមានការរំពឹងអ្វីខ្លះពីអគ្គលេខាធិការសភាក្នុងសតវត្សរ៍ទី២១?
- ២-បទបង្ហាញស្តីពី ប្រព័ន្ធធម្មនុញ្ញអេស្ប៉ាញ ដែលប្រកាន់យកប្រព័ន្ធប្រជាធិបតេយ្យបែបតំណាង ដែលជ្រើសរើសតាមរយៈការបោះឆ្នោតពីប្រជាជន តាមរយៈប្រព័ន្ធបោះឆ្នោតសមាមាត្រ(ដែលការបែងចែកកៅអីតាមមណ្ឌលបោះឆ្នោតដែលផ្អែកទៅតាមចំនួនប្រជាជនជាក់ស្តែង)។
- ៣-បទបង្ហាញអំពីដំណើរការរបស់សភាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
- ៤-បទបង្ហាញអំពីរបៀបនៃការវាយតម្លៃទៅលើមន្ត្រីសភាតាមប្រព័ន្ធ Balanced Scorecard។
- ៥-បទបង្ហាញអំពីការទទួលខុសត្រូវរបស់គណៈកម្មការ

សភាក្នុងការងារនីតិកម្ម។
៦-បទបង្ហាញអំពីការប្រែប្រួលឌីជីថលនៅក្នុងសភា។
ក្រៅពីនោះអង្គប្រជុំបានអនុម័ត និងស្វាគមន៍សមាជិកថ្មីដែលដាក់ពាក្យចូលជំនួសសមាជិកចាស់ និងបានបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការប្រតិបត្តិថ្មី ព្រមទាំងបានអនុម័តវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់សមាគម។

ក្នុងឱកាសចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក (ASGP) ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការចូលរួមជាសាធារណៈនៅក្នុងកិច្ចការសភា៖ ការប្រឈម ឱកាស និងឧត្តមានុវត្ត” ដែលសហការរៀបចំដោយសហភាពអន្តរសភា និងសមាគមអគ្គលេខាធិការសភាពិភពលោក(ASGP) ក្រោមការជួយឧបត្ថម្ភរបស់អង្គការ UNDP។

(អត្ថបទ៖ ទេព មករា)



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព្វឧបាសិកា **ស សីន់** បងស្រីបង្កើតសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅគេហដ្ឋានលេខ៣៦៨ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធសព្វឯកឧត្តម **ចាន់ វ៉ាន់** រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅបុរីជីបម៉ុង ផ្ទះលេខ ២៥ ផ្លូវ២៩ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ម៉ីន វុទ្ធា** អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងអង្គភាពសាធារណៈ សម្រាប់មន្ត្រីរាជការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ ចំនួន ១១២នាក់ ដែលបានអញ្ជើញមកទស្សនកិច្ចឈ្វេងយល់អំពីព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៨ និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **កែវ បាស័ណ្ណ** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការមេស្តីពី “បរិវត្តកម្មព្រឹទ្ធសភា អេឡិចត្រូនិក២០២២-២០៣០” ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នាសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ឈឹម ព្រះខ័ន** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីស្តាប់បទបង្ហាញស្តីពីសៀវភៅណែនាំស្តីពីសវនកម្មលើកិច្ចសហប្រតិបត្តិការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាសាលសិក្ខាសាលាខាងជើង នៃវិមានព្រឹទ្ធសភា។



✽ នាសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **លី វិធី** អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលដ្ឋានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃសមាគមសង្គហៈមន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញត្តិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមសង្គហៈមូលដ្ឋាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ នាសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



